



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី
BORRIBO Microfinance Institution PLC

របាយការណ៍ ប្រចាំឆ្នាំ 2024 Annual Report

អគារ១៩ ផ្លូវលេខ ៣៧១ ភូមិក្តោកជ្រៃ
សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ



មាតិកា

១. ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃ	3
១.១. ទស្សនវិស័យ	3
១.២ បេសកកម្ម	3
១.៣ គុណតម្លៃរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី.....	3
២. សាវតាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី	4
៣. ការពង្រីកតំបន់ប្រតិបត្តិការ	5
៤. ចំណាត់ថ្នាក់ក្រុមប្រឹក្សាភិបាល	6
៥. ចំណាត់ថ្នាក់ក្រុមនាយកក្របខ័ណ្ឌ	7
៦. ផលិតផល និងសេវាកម្ម	9
៦.១. សេវាកម្ម	9
៦.២. ផលិតផល	9
៦.២.១ ឥណទានក្រុមសាមគ្គី	11
៦.២.២.ឥណទានខ្នាតតូចបំផុត	12
៦.២.៣.ឥណទានឯកត្តជន	13
៦.២.៤.ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន	15
៦.២.៥.ឥណទានឯកត្តបុគ្គល	17
៦.២.៦.ឥណទានទិញម៉ូតូ.....	18
៦.២.៧.ឥណទានបុគ្គលិក.....	20
៧. ភាគទុនិក	21
៨. ប្រតិបត្តិការឥណទាន	23
៨.១ ការផ្តល់ឥណទាន	23
៨.២ ការផ្តល់ឥណទានតាមវិស័យ.....	24

៩. ការគ្រប់គ្រងហានិភ័យឥណទាន.....	26
---	-----------

១០. លទ្ធផលប្រតិបត្តិការ.....	26
-------------------------------------	-----------

១១.របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករឯករាជ្យ.....	28
--	-----------

១១.១.របាយការណ៍ក្រុមប្រឹក្សាភិបាល.....	28
---------------------------------------	----

១១.២.សកម្មភាពអាជីវកម្មចម្បង	28
-----------------------------------	----

១១.៣.លទ្ធផលហិរញ្ញវត្ថុ.....	28
-----------------------------	----

១១.៤.ភាគលាភ	28
-------------------	----

១១.៥.ទុនបម្រុង និងសំវិធានធន.....	29
----------------------------------	----

១១.៦.បំណុលពិបាកទាញ និងឥណទានជាប់សង្ស័យ	29
---	----

១១.៧.ទ្រព្យសកម្មចរន្ត	29
-----------------------------	----

១១.៨.វិធីសាស្ត្រក្នុងការវាយតម្លៃ	29
--	----

១១.៩.បំណុលជាយថាហេតុ និងបំណុលផ្សេងៗ.....	29
---	----

១១.១០.ការផ្លាស់ប្តូរនៃហេតុការណ៍	30
---------------------------------------	----

១១.១១.ប្រតិបត្តិមិនប្រក្រតី	30
-----------------------------------	----

១១.១២.ដើមទុន	30
--------------------	----

១១.១៣.សមាជិកក្រុមប្រឹក្សាភិបាល.....	30
-------------------------------------	----

១១.១៤.អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល.....	31
---	----

១១.១៥.ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ	31
---	----

១១.១៦.ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ	31
---	----

១២.សេចក្តីរាយការណ៍លើសវនកម្មនៃរបាយការណ៍ហិរញ្ញវត្ថុ.....	32
---	-----------

១២.១.ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ.....	33
---	----

១២.២.ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ	34
--	----

១២.៣.ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ.....	34
---	----

១២.៤.ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ (ត).....	34
---	----

១២.៥.បញ្ហាដទៃ.....	35
១៣. សកម្មភាពផ្នែកគ្រប់គ្រងអាជីវកម្មស្រាវជ្រាវនិង អភិវឌ្ឍន៍.....	42
១៣.១ ការរីកចម្រើនប្រកបដោយភាពទទួលខុសត្រូវ.....	42
១៣.២ ទិន្នាការនៃផលិតផល.....	42
១៣.៣ សកម្មភាពនៃការផ្សព្វផ្សាយ	42
១៣.៤ ហានិភ័យទីផ្សារ	43
១៤. ផ្នែកគ្រប់គ្រងធនធានមនុស្ស.....	44
១៤.១ ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍.....	44
១៤.១.១ ការបណ្តុះបណ្តាលផ្នែកខាងក្នុង	46
១៤.១.២ ការបណ្តុះបណ្តាលផ្នែកខាងក្រៅ.....	47
១៥. អំពីអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិមូលន៍ ភីអិលស៊ី.....	48
១៦. ព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៤ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច.....	52
១៧. អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិមូលន៍ ភីអិលស៊ី	53

អារម្ភកថា

ក្នុងការចងក្រងរបាយការណ៍ប្រចាំឆ្នាំ ២០២៤ គឺមានគោលបំណងចូលរួមចែករំលែកនូវព័ត៌មានរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ដើម្បីរួមចំណែកក្នុងការរក្សាស្ថេរភាពហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ច ឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ មួយវិញទៀតប្រសិនបើយើងក្រឡេកទៅមើលកាលពីដើមឆ្នាំ ២០២៤ ធនាគារពិភពលោក បានព្យាករណ៍សម្រាប់ឆ្នាំ២០២៤ នៅថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤ ដោយបានបង្ហាញ ថាសេដ្ឋកិច្ចសកលមានវឌ្ឍនភាពទាប។ ពោលគឺកំណើនសេដ្ឋកិច្ចត្រឹមតែ ២,៤%ប៉ុណ្ណោះ ក្នុងឆ្នាំថ្មី នេះគឺតិចជាង ឆ្នាំមុន ដែលមាន ២,៦% ហើយនិងតិចជាង ឆ្នាំ២០២២ ដែលមានវឌ្ឍនភាពសេដ្ឋកិច្ច ៣% ឯណោះ។ របាយ ការណ៍វាយតម្លៃថ្មីនេះ ក៏បញ្ជាក់ឲ្យឃើញដែរថាពិភពលោក ក្នុងអំឡុង០៥ឆ្នាំចុងក្រោយនេះ ជួបសន្ទុះវឌ្ឍនភាព កំណើនសេដ្ឋកិច្ចទាបបើប្រៀបធៀបនឹង រយៈពេល០៣ទសវត្សរ៍មកនេះរៀបរៀងតែឆ្នាំ ២០២០។ បន្ទាប់មកកាល ពីថ្ងៃ សុក្រ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៤ ធនាគារពិភពលោកបានចេញផ្សាយនូវរបាយការណ៍ ស្តីអំពីបច្ចុប្បន្នសេដ្ឋ កិច្ចកម្ពុជា ក្នុងនោះរបាយការណ៍របស់ធនាគារពិភពលោករកឃើញថាសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៤រក្សាបាន នូវស្ថិរភាពដោយសារតម្រូវការទំនិញពីប្រទេសខាងក្រៅ ហើយនិងការងើបឡើងវិញបន្តិចនៃវិស័យទេសចរណ៍។ ហើយក្នុងនោះផងដែរ របាយការណ៍របស់ធនាគារពិភពលោកក៏បានបង្ហាញថានៅក្នុងឆ្នាំ ២០២៤នេះ សេដ្ឋកិច្ច កម្ពុជាមានកំណើន ៥.៣% កើនឡើងប្រមាណ ០.៣% បើធៀបនឹងឆ្នាំ ២០២៣កន្លងទៅ។ ធនាគារពិភពលោក ក៏បានបន្តទៀតថា កំណើនសេដ្ឋកិច្ចដែលបានមកភាគច្រើនពីវិស័យពាណិជ្ជកម្ម ការនាំចេញសម្លៀកបំពាក់ទៅ ក្រៅប្រទេស និងការនាំចេញនូវទំនិញផ្សេងៗបូកផ្សំ នឹងការស្ទុះងើបឡើងវិញបន្តិចនៃ វិស័យទេសចរណ៍។ បន្ថែម ពីនេះទុនវិនិយោគរបស់បរទេស ក៏ជាផ្នែកមួយដ៏សំខាន់ដែលរុញច្រានសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពវិជ្ជមានក្នុងឆ្នាំ នេះផងដែរ។ ជាមួយគ្នានេះដែរ របាយការណ៍អំពីវិស័យទេសចរណ៍របស់ធនាគារពិភព លោកបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិបានបន្តកើនឡើង ក៏ពិតមែនតែការចំណាយរបស់ភ្ញៀវទេសចរណ៍ស្ថិតក្នុងកម្រិត ទាបនៅឡើយ។ ធនាគារពិភពលោកបានជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបន្ថែមទៀត ចំពោះការធ្វើពិពិធកម្មនាំ ចេញទំនិញរបស់ខ្លួន ជាពិសេសក្នុងវិស័យកាត់ដេររួមទាំងការកែលម្អសេវាកម្មធ្វើដំណើរ និងបដិសណ្ឋាភិច្ចដើម្បី ជៀសវាងការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជា។ លោក គឺ សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញដូចអ្វីដែល ធនាគារពិភពលោក បានព្យាករណ៍ទាក់ទងនឹងកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤។ លោកមើលឃើញថា វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យលក់រាយរបស់កម្ពុជាកំពុងងើបឡើងម្តងបន្តិចៗ។ វាជាផ្នែកនៃគោល នយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ ចំពោះលោក គឺ សេរីវឌ្ឍន៍ នេះជាការវិវត្តន៍ដ៏ វិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា បើ ទោះជាបំណុលរបស់កម្ពុជាមានទំហំធំក៏ដោយ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ក្នុងនាមជាអ្នកអនុវត្ត ឬមន្ត្រីប្រតិបត្តិតាម យើងនឹងបន្តរក្សានូវភាពធន់ ភាពវិជ្ជមាន និងការដាក់ចេញនូវ វិធានការប្រុងប្រយ័ត្ននានាជាបន្ត បន្ទាប់ និងទាន់ពេលវេលាដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់ បន្ថយផលប៉ះពាល់ជាអវិជ្ជមាន និង

កាត់បន្ថយបាននូវហានិភ័យជាប្រព័ន្ធ។ ក្នុងនោះដែលគ្រឹះស្ថានបានជំរុញ ការងារបរិយាបន្នហិរញ្ញវត្ថុ សំដៅធានាឲ្យប្រជាជនទូទៅមានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុ ទាន់ពេលវេលាសមស្របតាមតម្រូវការ និងមានតម្លៃសមរម្យ។

ជាក់ស្តែងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ បន្តផ្តល់អាទិភាពលើកាបណ្តុះបណ្តាល និងការកសាង សមត្ថភាព ជំនាញរបស់បុគ្គលិកទាំងផ្នែកទន់ (Soft skills) និងទាំងផ្នែករឹង (Hard Skills) ជាប្រចាំសិក្សា ដោយផ្ទាល់។ ជាមួយគ្នានេះផងដែរ ការចែករំលែកចំណេះដឹង និងការបណ្តុះបណ្តាលត្រូវបានអនុវត្តជាបន្តបន្ទាប់ និងជាប្រចាំដើម្បីជាថ្នលក្នុងការជំរុញគុណភាពការងារ ទាំងទ្រឹស្តី និងការអនុវត្តផងដែរ។

ទន្ទឹមនឹងនេះ ការរៀបចំរបាយការណ៍ប្រចាំឆ្នាំ២០២៤នេះឡើងជាសមិទ្ធផលរបស់ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុបរិបូរណ៍ ក៏អិលស៊ី ប្រសិនបើមានចំណុចខុសឆ្គងដោយប្រការណាមួយសុំខន្តីអភ័យទោសទុកជាមុននូវ រាល់កំហុសទាំងនោះដោយអចេតនាក្នុងការប្រើប្រាស់វាក្យស័ព្ទ គ្រឹះស្ថាននឹងរង់ចាំទទួលការរិះគន់ដោយសេចក្តីសោមនស្សរីករាយពីសំណាក់អ្នកអាន និងអ្នកជំនាញផ្នែកផ្សេងៗក្នុងន័យកែលំអរ ដើម្បីធ្វើឲ្យរបាយការណ៍នេះកាន់តែមានគុណភាព សុក្រឹតភាព និងប្រសិទ្ធភាព។

ជាទីបញ្ចប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ក៏អិលស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមប្រឹក្សាភិបាល នាយកគ្រប់គ្រងទូទៅ យើងខ្ញុំសូមជូនពរឱ្យគណៈគ្រប់គ្រងរបស់គ្រឹះស្ថានមានកម្លាំងមាំមួន និងជោគជ័យគ្រប់ ការកិច្ចទាំងឡាយ ។

១. ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃ

១.១. ទស្សនវិស័យ

គ្រឹះស្ថានហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បង្កើតឡើងដើម្បី ជួយប្រជាពលរដ្ឋគ្រប់ៗ រូបឲ្យមានលំនៅដ្ឋានផ្ទាល់ខ្លួន និងដើម្បីធ្វើឲ្យជីវិតកាន់តែល្អប្រសើរ។

១.២ បេសកកម្ម

បេសកកម្មរបស់ គ្រឹះស្ថានហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី គឺផ្តល់សេវាហិរញ្ញវត្ថុ ដល់ ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសដើម្បីបង្កើនជីវភាពក្នុងការរស់នៅរបស់ពួកគេ អោយ កាន់តែប្រសើរឡើង ។

១.៣ គុណតម្លៃរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី

១. វិន័យ

២. ភាពបត់បែន

៣. ភាពស្មោះត្រង់

៤. ភាពទទួលខុសត្រូវ

៥. ភាពជាអ្នកដឹកនាំ

៦. ការបើកចិត្តទូលាយ

២. សាវតាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ជាគ្រឹះស្ថានឯកជនសុទ្ធសាធដែលទទួលបានអាជ្ញាប័ណ្ណពី ធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១១។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី (Borribo Microfinance Institution PLC) ជាគ្រឹះស្ថានដែលមានសមត្ថភាពពេញលេញ និងគ្រប់គ្រាន់ក្នុងការផ្តល់សេវា ហិរញ្ញវត្ថុទៅដល់អតិថិជនរបស់ខ្លួន។ សាខា ឬការិយាល័យដំបូងបង្អស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី គឺ **សាខាដូនពេញ** ដែលមានអាសយដ្ឋាន ផ្ទះលេខ៣៧ អ៊ីសេហ្សូ ផ្លូវ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងឆ្នាំ២០១៥ គ្រឹះស្ថានបានពង្រីកបន្ថែមនូវសាខាចំនួនបីគឺ **សាខាក្រុងតាខ្មៅ** ដែលមានអាសយដ្ឋាន ផ្ទះលេខ២៣ ផ្លូវ អិនជាប់បឹងយូ-២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល **សាខាស្រុកអង្គស្នួល** មានអាសយដ្ឋាន ផ្ទះលេខ ០៤ ផ្លូវជាតិលេខ០៤ ភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងសាខាមួយទៀតគឺ **សាខាស្រុកកៀនស្វាយ** ដែលមានអាសយដ្ឋានផ្ទះលេខ អេ-៤៩ ផ្លូវជាតិ លេខ០១ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បន្ទាប់មកក្នុងឆ្នាំ ២០១៦ គ្រឹះស្ថានបានបង្កើតសាខាថ្មីមួយកន្លែងទៀត ស្ថិតនៅ ផ្ទះលេខ១៩ ផ្លូវលេខ៣៧១ ភូមិភ្នំពេញ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជា **ការិយាល័យ កណ្តាលថ្មី**។ ហើយម្យ៉ាងវិញទៀតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ គ្រឹះស្ថាន យើងបានបង្កើតប្រព័ន្ធ **Call Center ឬ Hotline** និងផ្តល់មន្ត្រីទំនាក់ទំនងសម្រាប់គាំទ្រ ដល់កិច្ចគាំពារអតិថិជន ដើម្បីសម្រួលដល់ការឆ្លើយ តបបណ្តឹង និងសំណួរផ្សេងៗរបស់អតិថិជន ក៏ដូចជាការដោះស្រាយបណ្តឹងជូនអតិថិជនឲ្យបានទាន់ពេលវេលា និងប្រកបដោយតម្លាភាព ដែលមានលេខទូរស័ព្ទទំនាក់ទំនង លេខ៖ **០៨៧ ២៩៦ ៧៧៧ / ០៨៧ ៤៧៨ ៧៧៧**។

គិតត្រឹមបំណាច់ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី មានសាខាប្រតិបត្តិការចំនួនសរុប៥សាខា មានបុគ្គលិកសរុបចំនួន ៥១នាក់ បាននិងកំពុងបម្រើសេវាកម្មដល់អតិថិជនប្រមាណជាង ១.១៦៦ នាក់ ជាមួយ ផលប៉ះពាល់ណាទាន ៣.៤៤៧.៦៤៣ ដុល្លារអាមេរិក ។

នៅថ្ងៃខាងមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី នឹងបន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនទៅដល់ទីជនបទ និងប្រជុំជន ព្រមទាំងអភិវឌ្ឍផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ ជាមួយនឹងគណៈគ្រប់គ្រងដែលមានបទពិសោធន៍ច្រើនឆ្នាំ អភិបាលកិច្ចល្អ និងការ ប្តេជ្ញាចិត្តក្នុងសកម្មភាព សង្គម។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រីកបណ្តាញប្រតិបត្តិការ និងឥទ្ធិពលរបស់ខ្លួននៅទូទាំងប្រទេស។

៤. ចំណាត់ការប្រកួតប្រជែងក្រុមប្រឹក្សាភិបាល

កញ្ញា សុខ សូម៉ានិដ

តាងនាមអោយប្រធានក្រុមប្រឹក្សាភិបាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី នាងខ្ញុំមាន កិត្តិយស និងសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍ និងសូមធ្វើការបង្ហាញជូននូវរបាយការណ៍ហិរញ្ញវត្ថុ នៃលទ្ធផលដែល សម្រេចបានប្រចាំឆ្នាំ២០២៤ របស់គ្រឹះស្ថាន។ យើងខ្ញុំ សូមអរគុណ និងកោតសរសើរដល់ភាគទុនិក ទាំងអស់ដែល ជាមិត្តរួមការងារជាមួយយើង ជាពិសេសគឺធនាគារជាតិនៃកម្ពុជា សម្រាប់ការណែនាំជាយុទ្ធសាស្ត្រ និងគាំទ្រ ទាំងឡាយ។

ក្នុងឆ្នាំ២០២៤ ធនាគារជាតិនៃ កម្ពុជា បានចេញសេចក្តីប្រកាសស្តីពីសារាចរណ៍ណែនាំ ស្តីពី «ការរៀបចំ ឥណទានឡើងវិញ» ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយប្រចាំគ្រាបស់អតិថិជនក្នុងការបំពេញ កាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនលំហូរសាច់ប្រាក់ធនាគារជាតិនៃ កម្ពុជា បានអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញជូនអតិថិជន ដើម្បីគាំទ្រអនុ សាសន៍របស់រាជរដ្ឋាភិបាល។

លើសពីនេះទៅទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី សូមអរគុណចំពោះបុគ្គលិកគ្រប់រូប សម្រាប់ ការលះបង់ ការប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបម្រើអតិថិជនរបស់យើងប្រកបដោយទំនុកចិត្ត និងទំនួលខុសត្រូវ ជាពិសេសក្នុងស្ថានភាពដ៏លំបាកនឹងប្រឈមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាចុងក្រោយនាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ សម្រាប់ទំនុកចិត្តក៏ ដូចជាការគាំទ្រកន្លងមកដល់គ្រឹះស្ថានបរិបូរណ៍។ បរិបូរណ៍ ប្តេជ្ញាចិត្តបន្តខិតខំបម្រើផ្តល់គុណតម្លៃ ដើម្បីបំពេញ តម្រូវការ និង ការរំពឹងទុករបស់អតិថិជន។ សូមជូនពរដល់អតិថិជន សាធារណជន និងថ្នាក់គ្រប់គ្រង ព្រមទាំង បុគ្គលិកទាំងអស់ជួប ប្រទះតែសេចក្តីសុខ និងទទួលបានជោគជ័យគ្រប់ការកិច្ចការងារទាំងអស់ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ។

ដោយការរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ
ប្រធានក្រុមប្រឹក្សាភិបាល
សុខ សូម៉ានិដ

៥. ចំណាប់អារម្មណ៍តាមក្របគ្រងទូទៅ

លោក អ៊ុក គូរនី

តាងនាមខ្ញុំ ជានាយកគ្រប់គ្រងទូទៅ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី សូមធ្វើការបើកបង្ហាញពីរបាយការណ៍ប្រចាំឆ្នាំ២០២៤ ជូនលោក លោកស្រី និងសាធារណជនឱ្យជ្រាបជាព័ត៌មានដូចតទៅ។ អស់រយៈពេលជាង ១៣ឆ្នាំមកនេះ គ្រឹះស្ថានបរិបូរណ៍ មានមោទកភាពក្នុងនាមជាដៃគូហិរញ្ញវត្ថុដ៏ល្អបំផុត របស់អតិថិជនក្នុងបេសកកម្មផ្តល់ នូវសេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលដល់សហគមន៍សហគ្រាសធុនតូច និងមធ្យម និងកសិករ ជាពិសេសស្ត្រី ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវខ្ពស់។ នៅក្នុងឆ្នាំ២០២៤ ថ្វីត្បិតតែ គ្រឹះស្ថាន បរិបូរណ៍ យើងខ្ញុំបានថយចុះនូវកំណើនផលប៉ុន្តែឥណទានរបស់ខ្លួនក៏ដោយ ក៏កំរិតនៃឥណទានមិនដំណើររបស់យើងខ្ញុំ មិនមានអ្វីដែលកើនឡើងគួរអោយកត់សម្គាល់នោះឡើយ គួរបញ្ជាក់ផងដែរថា ទំហំប្រាក់កម្ចីមានការធ្លាក់ចុះ បើធៀបទៅ នឹងកម្ចីសរុបនៅឆ្នាំ២០២៣ ដោយសារការបញ្ចេញឥណទានមានទំហំតូចៗ ការរឹតបន្តឹងលើការបញ្ចេញឥណទានជាង មុនដើម្បីប្រសិទ្ធភាពឥណទាន។ តាមរយៈការិយាល័យសាខាចំនួន ០៥ គ្រឹះស្ថាន បរិបូរណ៍ កំពុងធ្វើប្រតិបត្តិការនៅភូមិ ចំនួន ៧៨៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បាននឹងកំពុងអនុវត្តន៍ការងារបរិយាបន្នហិរញ្ញវត្ថុដែលដើរតួនាទី យ៉ាងសំខាន់ក្នុងការរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ និងជំរុញសេដ្ឋកិច្ចជាតិតាមរយៈការអនុវត្តជាក់លាក់។ ដោយយើងបានធ្វើតាមសារាចរណ៍ណែនាំស្តីពីឥណទានរៀបចំឡើងវិញ ដែលចេញដោយធនាគារជាតិនៃកម្ពុជា ក្នុងពេលចុងឆ្នាំ ២០២៤កន្លងមកដែលអាចជួយសម្រួលទៅដល់ស្ថានភាពសេដ្ឋកិច្ចរបស់អតិថិជនបន្ថែមទៀត។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី នៅតែបន្តផ្តល់សេវាកម្មជូនដល់អតិថិជនដែលមានតម្រូវការក្នុងការ ប្រើប្រាស់ប្រាក់កម្ចីមួយភាគតូច ក្នុងចំណោមអតិថិជនសរុបរបស់គ្រឹះស្ថានជាង ១.៣០០នាក់ នៅតាមការិយាល័យ ប្រតិបត្តិការរួមមាន៖ ៤សាខា និងមួយការិយាល័យកណ្តាល គ្រឹះស្ថានបានផ្តល់ជូនអតិថិជនមានប្រាក់ចំណូលទាប និង មធ្យមដើម្បីរក្សាអោយបាននូវនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឱ្យស្របទៅ នឹងយុទ្ធសាស្ត្រដែលបានដាក់ជូន និងអនុម័តដោយក្រុមប្រឹក្សាភិបាល។ បន្ថែមពីនេះទៅទៀត គណៈគ្រប់គ្រងគ្រឹះស្ថាន បានផ្តោតសំខាន់ទៅលើការអភិវឌ្ឍផលិតផល ដែលសម្របខ្លួនទៅនឹងតម្រូវការរបស់អតិថិជន នៅលើទីផ្សារដែលមានការ ប្រកួតប្រជែង និងការវិវត្តខ្ពស់ដែលជាលទ្ធផលគ្រឹះស្ថានផ្តល់ជូននូវសេវាឥណទានរួមមាន៖ ឥណទានក្រុមសាមគ្គី ឥណទានខ្នាតតូចបំផុត ឥណទានឯកត្តបុគ្គល ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ឥណទានឯកត្តជន ឥណទានទិញម៉ូតូ និងឥណទានបុគ្គលិក។ គ្រឹះស្ថានបានប្រកាន់ភ្ជាប់នូវយុទ្ធសាស្ត្រដែលផ្តល់នូវអាទិភាពលើការគ្រប់គ្រងហានិភ័យ ការអភិវឌ្ឍផលិតផល សេវាកម្មអតិថិជន និងការបណ្តុះបណ្តាលអភិវឌ្ឍន៍បុគ្គលិកគ្រប់កម្រិតទាំងអស់ជាចម្បង។

ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា ដៃគូ ទាំងអស់ សម្រាប់ការគាំទ្រគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី នាពេលកន្លងមក។ ទន្ទឹមនឹងនេះ ខ្ញុំសូមសម្តែងនូវ ការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិក ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកចិត្តទុកដាក់ ប្រកបដោយការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការបំពេញតួនាទីរៀងៗខ្លួន។ ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ចំពោះការណែនាំ និងគាំទ្រយ៉ាងពេញទំហឹងទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងបេសកកម្មរួមរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ភីអិលស៊ីនាពេលកន្លងមក។

យើងខ្ញុំសូមប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាកម្មដ៏ល្អបំផុតជូនដល់អតិថិជនរបស់យើង ប្រកបដោយវិជ្ជាជីវៈ សុចរិតភាព តម្លាភាព និងភាពច្នៃប្រឌិត ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏មានទំនុកចិត្តក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ដែលមានទំនុកចិត្តខ្ពស់ដល់ប្រជាជនកម្ពុជា និងរក្សាបាននូវអត្ថប្រយោជន៍ជូនអតិថិជន បុគ្គលិក ភាគទុនិក និងសង្គមជាតិទាំងមូល។ ជាចុងក្រោយខ្ញុំបាទក៏សូមជូនពរដល់អតិថិជន សាធារណជន និងថ្នាក់គ្រប់គ្រង ព្រមទាំងបុគ្គលិកទាំងអស់ជួបប្រទះតែសេចក្តីសុខ និងទទួលបានជោគជ័យគ្រប់ការកិច្ចការងារទាំងអស់ក្នុងឆ្នាំ ២០២៥ នាពេលខាងមុខនេះ។

ដោយការរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ
នាយកគ្រប់គ្រងទូទៅ
អ៊ុក តូរានី

៦. ផលិតផល និងសេវាកម្ម

៦.១. សេវាកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី មានសេវាកម្មតែមួយគត់គឺផ្តល់ប្រាក់កម្ចីដែលយកចិត្តទុកដាក់ លើអតិថិជន និងរក្សានូវទំនាក់ទំនងយ៉ាងជិតស្និទ្ធពោលពេញដោយភាពរួសរាយ ញញឹម រាក់ទាក់ ប្រកបដោយក្រម សីលធម៌ និងវិជ្ជាជីវៈការងារ ដើម្បីធានាបាននូវសេវាកម្មល្អឥតខ្ចោះ។

៦.២. ផលិតផល

ដោយមើលឃើញពីតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមជនបទ ក្នុងការស្វែងរកប្រភពដើមទុនដើម្បីបង្កើត ទ្រទ្រង់ និងពង្រីកមុខរបរអាជីវកម្មរបស់ពួកគាត់អោយកាន់តែមានភាពល្អប្រសើរ និងរីកចម្រើនស្របតាមទីផ្សារ បច្ចុប្បន្នមានការកើនឡើង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានសម្រេចផ្តល់នូវសេវាកម្មប្រាក់កម្ចីដែល បត់បែនទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនទាំងទំហំឥណទាន និងពេលវេលានៃការបង់សងត្រឡប់។ អតិថិជនអាចធ្វើការជ្រើសរើស ដោយរបៀបនៃការបង់សងរយៈពេលវែង ឬរយៈពេលខ្លី ទៅតាមការសម្រេចចិត្ត របស់អតិថិជន និងរបៀបនៃការបង់សង មានច្រើនបែបទៅតាមតម្រូវការរបស់អតិថិជន។ សេវាកម្មប្រាក់កម្ចីរួម មានដូចជា៖

- ឥណទានក្រុមសាមគ្គី
- ឥណទានខ្នាតតូចបំផុត
- ឥណទានឯកត្តបុគ្គល
- ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
- ឥណទានឯកត្តជន
- ឥណទានទិញម៉ូតូ
- និងឥណទានបុគ្គលិក។





៦.២.១ ឥណទានក្រុមសាមគ្គី

ឥណទានក្រុមសាមគ្គី គឺជាឥណទានដែលតម្រូវឲ្យមានសមាជិកគ្រួសារ ចាប់ពីពីរគ្រួសារឡើងទៅ។ ឥណទាននេះផ្តល់ជូនអតិថិជនគោលដៅសម្រាប់ប្រើប្រាស់ជាដើមទុនក្នុងការប្រកបមុខរបរ និងជួយបង្កើតប្រាក់ចំណូលដើម្បីធ្វើឲ្យ ជីវភាព រស់នៅរបស់អតិថិជនកាន់តែប្រសើរជាងមុន។

លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- ទំហំប្រាក់កម្ចី ចាប់ពី ១០០ ដុល្លារ រហូត ដល់ ២,០០០ ដុល្លារ
ឬសមមូល ៤០០,០០០រៀលដល់ ៨,០០០,០០០រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី ០៦ ខែ រហូតដល់ ១២ ខែ
- របៀបសង រំលស់ប្រាក់ដើម ការប្រាក់ និងសេវាប្រតិបត្តិការថេរ្យប្រចាំខែ

ឯកសារដែលតម្រូវឲ្យមាន

- ✓ ឯកសារកំណត់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ សំបុត្រកំណើត។ (ថតចម្លង)
- ប័ណ្ណសម្គាល់យានយន្ត ឬប្លង់ដី ផ្ទះ-ល-
- ឯកសារផ្សេងៗ
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- ✓ មានសញ្ញាតិខ្មែរ
- ✓ អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ឆ្នាំ
- ✓ មានទីលំនៅច្បាស់លាស់
- ✓ មានមុខរបរត្រឹមត្រូវស្របច្បាប់
- ✓ មានលទ្ធភាពគ្រប់គ្រាន់
- ✓ ពុំមានជាប់បទពិរុទ្ធផ្សេងៗ

៦.២.២. ឥណទានខ្នាតតូចបំផុត

ឥណទានខ្នាតតូចបំផុត គឺជាប្រភេទឥណទានសម្រាប់ផ្តល់ជូនអតិថិជនដែលមានបំណងចង់ពង្រីកអាជីវកម្ម ឬ ទិញសម្ភារៈប្រើប្រាស់ផ្សេងៗ។



លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- ទំហំប្រាក់កម្ចី ចាប់ពី ១០០ ដុល្លារ រហូតដល់ ២,៥០០ ដុល្លារ
ឬសមមូល ៤០០,០០០រៀលដល់ ១០,០០០,០០០រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី ០៦ ខែ រហូតដល់ ២៤ ខែ
- របៀបសង រំលស់ប្រាក់ដើម ការប្រាក់ និងសេវាប្រតិបត្តិការថេរប្រចាំខែ

លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- មានសញ្ញាតិខ្មែរ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ ឆ្នាំ
- មានទីលំនៅច្បាស់លាស់
- មានមុខរបរត្រឹមត្រូវស្របច្បាប់
- មានលទ្ធភាពគ្រប់គ្រាន់
- ពុំមានជាប់បទពិរុទ្ធផ្សេងៗ

ឯកសារដែលតម្រូវឲ្យមាន

- ✓ ឯកសារកំណត់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ សំបុត្រកំណើត។ (ថតចម្លង)
- ✓ ប័ណ្ណសម្គាល់យានយន្ត ឬប្លង់ដី ផ្ទះ-ល-
- ✓ ឯកសារផ្សេងៗ
- ✓ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

៦.២.៣. ឥណទានឯកត្តជន

ឥណទានឯកត្តជន ឬឥណទានមន្ត្រីរាជការ គឺជាឥណទាន សម្រាប់ផ្តល់ជូនអតិថិជនដែលបម្រើការងារជាគ្រូ បង្រៀន គ្រូពេទ្យ ប៉ូលីស នឹងស្ថាប័នរដ្ឋជាដើម។



លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- ទំហំប្រាក់កម្ចី ចាប់ពី ១០០ ដុល្លារ ដល់ ៦.០០០ ដុល្លារ
ឬសមមូល ៤០០.០០០រៀល ដល់ ២៤.០០០.០០០រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី ០៦ ខែ រហូតដល់ ៤៨ ខែ
- របៀបសង រំលស់ប្រាក់ដើម ការប្រាក់ និងសេវាប្រតិបត្តិការថេរជាប្រចាំខែ

លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- មានសញ្ញាតិខ្មែរ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ ឆ្នាំ
- មានមុខរបរការងារជាមន្ត្រីបំរើការងាររដ្ឋ
- មានទីលំនៅច្បាស់លាស់
- មានមុខរបរត្រឹមត្រូវស្របច្បាប់
- មានលទ្ធភាពគ្រប់គ្រាន់
- ពុំមានជាប់បទពិរុទ្ធផ្សេងៗ

ឯកសារដែលតម្រូវឲ្យមាន

- ✓ ឯកសារកំណត់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ សំបុត្រកំណើត។ (ថតចម្លង)
- ✓ ប័ណ្ណសម្គាល់យានយន្ត
- ✓ ឯកសារផ្សេងៗ
- ✓ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

៦.២.៤. ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន គឺជាប្រភេទឥណទានដែលគ្រឹះស្ថានរៀបចំផ្តល់ជូនទៅលើអតិថិជនគ្រប់ស្រទាប់ រណ្តោះ រាល់តម្រូវការជាក់ស្តែងរបស់ពួកគាត់ ដោយផ្ដោតទៅលើគោលបំណងនៃការប្រើប្រាស់ឥណទាន និងស្របតាម លក្ខខណ្ឌដូចជា៖

- ទិញសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន
- ទិញសម្ភារជាក់គេហដ្ឋាន ។ល។
- ដោយមិនផ្ដោតទៅលើការមានប្លង់កម្មសិទ្ធិជាក់ធានា

ប៉ុន្តែគ្រឹះស្ថានសិក្សាស៊ីជម្រៅចំណុចស្នូលចំពោះអតិថិជន ដែលមានប្រវត្តិបង់សងប្រាក់ល្អមានលទ្ធភាពសងគ្រប់ គ្រាន់មានទីលំនៅច្បាស់លាស់ និងមានផ្ទះផ្ទាល់ខ្លួន ជាពិសេសមានមុខរបរ និងការងារស្រប ច្បាប់ទើបផ្តល់កម្ចីជូន។



លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- ទំហំប្រាក់កម្ចី ចាប់ពី ១០០ ដុល្លារ រហូតដល់ ៦,០០០ ដុល្លារ
ឬសមមូល ៤០០,០០០រៀលដល់ ២៤,០០០,០០០រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី០៦ខែ រហូតដល់ ៤៨ខែ
- របៀបសង រំលស់ប្រាក់ដើម និងការប្រាក់ថេរប្រចាំខែ
- មានការដាក់ធានារូបិយប័ណ្ណសម្គាល់យានយន្តម៉ូតូ ម៉ូតូកង់ប៊ី pass app និងឡាន ឬប័ណ្ណតូប និង ប្លង់ដីផ្ទះ។

លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- មានសញ្ញាតិខ្មែរ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ ឆ្នាំ
- មានមុខរបរការងារជាមន្ត្រីបំរើការងាររដ្ឋ
- មានទីលំនៅច្បាស់លាស់
- មានមុខរបរត្រឹមត្រូវស្របច្បាប់
- មានលទ្ធភាពគ្រប់គ្រាន់
- ពុំមានជាប់បទពិរុទ្ធផ្សេងៗ

ឯកសារដែលតម្រូវឲ្យមាន

- ✓ ឯកសារកំណត់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ សំបុត្រកំណើត។ (ថតចម្លង)
- ✓ ប័ណ្ណសម្គាល់យានយន្ត
- ✓ ឯកសារផ្សេងៗ
- ✓ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

៦.២.៥. ឥណទានឯកត្តបុគ្គល

ឥណទានឯកត្តបុគ្គល គឺជាប្រភេទឥណទានងាយស្រួលសម្រាប់ផ្តល់ជូនអតិថិជន ដែលមានអាជីវកម្មសម្រាប់ ប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងគ្រួសារ ពង្រីកអាជីវកម្ម បង្កើតមុខរបរ ឬដើម្បីបន្ថែមចំណូលជួយលើកកម្ពស់ជីវភាពគ្រួសារ ដោយ ឥណទាននេះគឺ តម្រូវអោយអតិថិជនមានទ្រព្យដាក់ធានាតម្កល់នៅគ្រឹះស្ថាន និងតម្រូវអោយមានអ្នករួមខ្ចី និងអ្នកធានា។



☎ 023 222 119
☎ 023 222 776

🌐 www.borribo.com.kh
📘 facebook.com/borribomfi



លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- ទំហំប្រាក់កម្ចី ចាប់ពី ១០០ ដុល្លារ ដល់ ៥០,០០០ដុល្លារ
ឬសមមូល ៤០០,០០០រៀលដល់៨០,០០០,០០០រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី ០៦ខែ រហូតដល់ ៧២ ខែ
- របៀបសង រំលស់ប្រាក់ដើម ការប្រាក់ និងសេវាប្រតិបត្តិការប្រចាំខែ

លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- មានសញ្ញាតិខ្មែរ
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ ឆ្នាំ

- មានទីលំនៅច្បាស់លាស់
- មានមុខរបរត្រឹមត្រូវស្របច្បាប់
- មានលទ្ធភាពគ្រប់គ្រាន់
- ពុំមានជាប់បទពិរុទ្ធផ្សេងៗ

ឯកសារដែលតម្រូវឲ្យមាន

- ✓ ឯកសារកំណត់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ សំបុត្រកំណើត។ (ថតចម្លង)
- ✓ មានទ្រព្យដាក់ធានាតម្កល់(ប្លង់រឹង ប្លង់ទន់ ប្លង់តូប-ល-)
- ✓ ឯកសារផ្សេងៗ
- ✓ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

៦.២.៦. ឥណទានទិញម៉ូតូ

ឥណទានទិញម៉ូតូ គឺជាផលិតផលឥណទានមួយប្រភេទដែលផ្តល់កម្ចីដល់អតិថិជន ដែលមានគោលបំណង សម្រាប់យកទៅទិញម៉ូតូថ្មី ឬ ម៉ូតូដែលប្រើប្រាស់រួចហើយ (ម៉ូតូមួយទឹក) ។

លក្ខខណ្ឌក្នុងការផ្តល់ឥណទាន

- រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀលទំហំប្រាក់កម្ចីចាប់ពី ១០០ដុល្លារ ដល់ ៣,០០០ដុល្លារ ឬសមមូល ៤០០,០០០ រៀលដល់ ១២.០០០.០០០ រៀល
- អត្រាការប្រាក់ សមស្របតាមទីផ្សារ
- រយៈពេលកម្ចី ចាប់ពី ០៦ខែ រហូតដល់ ៣០ ខែ
- របៀបសង រំលស់ប្រាក់ដើម ការប្រាក់ និងសេវាប្រតិបត្តិការប្រចាំខែ

លក្ខខណ្ឌក្នុងការទទួលប្រាក់កម្ចី

- មានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៦០ ឆ្នាំ គិតត្រឹមថ្ងៃអនុម័ត
- មានសញ្ជាតិជាខ្មែរ
- លក្ខខណ្ឌក្នុងការខ្ចីអាចខ្ចីម្នាក់ឯងបាន
- ត្រូវយកប័ណ្ណសម្គាល់យានយន្តម៉ូតូដែលទិញនោះមកដាក់ធានាលើបំណុលដែលបានខ្ចី
- មានទីលំនៅច្បាស់លាស់ស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន
- មានការងារច្បាស់លាស់(ជាបុគ្គលិកពេញសិទ្ធិ)
- ប្រាក់បៀវត្សចាប់ពី ១៥០ ដុល្លារអាមេរិកឡើងទៅ
- មានមុខរបរស្របច្បាប់ និងចំណូលច្បាស់លាស់
- មិនជាប់ពន្ធផ្សេងៗ (ជនជាប់ចោទ)
- មានភាពទៀងត្រង់ និង សហការល្អជាមួយគ្រឹះស្ថាន
- អាចផ្តល់ជូន ១០០% នៃតំលៃម៉ូតូ
- មិនចាំបាច់រត់ការឯកសារ ភូមិ ឃុំ/សង្កាត់

ឯកសារដែលតម្រូវឲ្យមាន

- ✓ មានឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រកំណើត។ (ថតចម្លង)

+ សំរាប់អ្នកធ្វើការ៖

- ✓ ប័ណ្ណសំគាល់ខ្លួនបុគ្គលិក រឺ ឯកសារបញ្ជាក់ការងារ រឺ កិច្ចសន្យាការងារ
- ✓ លិខិតបញ្ជាក់ប្រាក់បៀវត្ស រឺ របាយការណ៍ប្រតិបត្តិការសាច់ប្រាក់ក្នុងធនាគារ (បីខែចុងក្រោយ)

+ សំរាប់អ្នកប្រកបអាជីវកម្ម៖

- ✓ លិខិតអនុញ្ញាតអាជីវកម្ម (បើមាន)
- ✓ ឯកសារគាំទ្រចំណូលចំណាយ

+ ករណីមានអ្នកធានា

- ✓ អ្នកធានាតម្រូវអោយមានលក្ខខណ្ឌដូចអ្នកខ្ចី និង អ្នករួមខ្ចី ។

៦.២.៧.ឥណទានបុគ្គលិក

ឥណទានបុគ្គលិក គឺជាប្រាក់កម្ចីដែលផ្តល់ឲ្យបុគ្គលិកក្នុងគោលបំណងយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ចំពោះកម្ចីលក្ខខណ្ឌបុគ្គលិកទាំងអស់របស់គ្រឹះស្ថានដែលត្រូវការកម្ចីត្រូវតែឆ្លងកាត់ដំណាក់កាលសាកល្បងការងារ និងជាប់ក្លាយជាបុគ្គលិកពេញសិទ្ធិ ទើបស្ថាប័នផ្តល់ឥណទានជូនតាមទំហំទឹកប្រាក់ដែលត្រូវបានកំណត់នៅក្នុងគោលការណ៍របស់គ្រឹះស្ថាន។ ប្រសិនបើបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ទាំងអស់ដែលស្នើសុំឥណទានលើសគោលការណ៍ខាងលើ តម្រូវឲ្យមានទ្រព្យដាក់ធានាដូចជា ប្រភេទដី ផ្ទះ អាគារ ប័ណ្ណតូប និងប័ណ្ណសម្គាល់យានយន្ត (ម៉ូតូ ឬ ឡាន) ឬ អ្នករួមខ្ចីជាដើម។



STAFF

 087 81 82 40
089 30 30 12


 www.borribo.com.kh
 facebook.com/borribomfi



៧. ភាគទុនិក


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី មានភាគទុនិកចំនួនបីរូបនៅដដែលគឺ៖

ឈ្មោះភាគទុនិក	ចំនួនភាគហ៊ុន	ចំនួន (ដុល្លារ)
កញ្ញា សុខ សូម៉ានីដ	៣៣,៣៣%	៦០០.០០០
លោកស្រី សិន កាហ្វីន	៣៣,៣៣%	៦០០.០០០
លោកស្រី បេ លី	៣៣,៣៣%	៦០០.០០០
សរុប	១០០,០០%	១.៨០០.០០០





Organization Chart Borribo Microfinance Institution Plc



#19, Street 371, Phum Thnout Chom Sangkat Boeung Tumpun, Khan Meanchey, Phnom Penh.

៨. ប្រតិបត្តិការឥណទាន

៨.១ ការផ្តល់ឥណទាន


ក្នុងឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានផ្តល់ឥណទានសរុប ៣,៤៤៧,៦៤៣ ដុល្លារអាមេរិក និងចំនួនអតិថិជនសរុប ១,១៦៦នាក់។ គុណភាពនៃការផ្តល់ឥណទានមានការធ្លាក់ចុះជាងឆ្នាំ ២០២៣ ដោយសារទីផ្សារដៃគូប្រកួតប្រជែងមានការកើនឡើង និងការផ្តល់ប្រាក់កម្ចីក៏មានការរឹងបន្តឹងជាងមុន ដើម្បីប្រសិទ្ធភាពឥណទាន។ ដោយសារអតិថិជនមានតម្រូវការចាំបាច់ច្រើន តែភាពស្មោះត្រង់របស់អតិថិជន និង លទ្ធភាព អត្ថចរិក ក៏ជាចំណុចដែលយើងត្រូវសិក្សាក្នុងដំណើរការផ្តល់ឥណទានដែរដើម្បីប្រសិទ្ធភាពកម្ចី ពេលខ្លះ យើងអាចផ្តល់ជូនតែទៅតាមលទ្ធភាពដែលគាត់កម្ចីបាន ជៀសវាងផ្តល់ជូនខុសគោលដៅ និងលទ្ធភាពដែលអាច ផ្តល់អោយ មិនមែនផ្តល់កម្ចីដោយមិនមានការទំនួលខុសត្រូវ ខុសពីក្រមវិជ្ជាជីវៈការងារនោះទេ។ ទាំងនេះជាហេតុ ធ្វើអោយបាត់បង់ចំនួនអ្នកខ្ចី រីឯអតិថិជនដែលមានលទ្ធភាព និងគ្មានតម្រូវការបន្តពួកគាត់ស្នើសុំបង់ផ្តាច់។ យ៉ាង ណាមិញ បើទោះបីជានៅក្នុងឆ្នាំ២០២៤នេះ មានការធ្លាក់ចុះជាងឆ្នាំមុនៗក៏ពិតមែន ប៉ុន្តែថ្នាក់គ្រប់គ្រងគ្រប់ ប្រធានផ្នែកធ្វើការតាមដាន និងយកចិត្តទុកដាក់ចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់អោយទទួលបានការបណ្តុះបណ្តាល អំពីមូលដ្ឋានគ្រឹះ (ជាពិសេសមន្ត្រីឥណទាន និងមន្ត្រីដែលពាក់ព័ន្ធ) អំពីនីតិវិធីគោលការណ៍ឥណទាន និងគោល ការណ៍ដោះស្រាយ កម្ចីដែលមានការយឺតយ៉ាវអោយកាន់តែច្បាស់ និងស៊ីជម្រៅ។ មួយវិញទៀតយើងអាចផ្តល់ ទិន្នន័យ និងព័ត៌មានបាន ត្រឹមត្រូវ និងរហ័សដល់បុគ្គលិកសម្រាប់ធ្វើការត្រួតពិនិត្យឥណទាន តាមដានឥណទាន និងវិភាគឥណទាន។

២០២៤		សមមូលជាដុល្លារអាមេរិក	
ឥណទានផលិតផល	ចំនួនឥណទាន	ចំនួនអតិថិជន	ភាគរយ
ឥណទានក្រុមសាមគ្គី	៦៨៦	៣	០.០២%
ឥណទានខ្នាតតូចបំផុត	៦៨,៥៦៧	៧៩	១.៩៩%
ឥណទានឯកត្តបុគ្គល	៨៣,១២២	៧៨	២.៤១%
ឥណទានបុគ្គលិក	១៩៣,៣១៦	១១	៥.៦១%
ឥណទានទិញម៉ូតូ	៣២៦,១២០	១៦៤	៩.៤៦%
ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន	៧៤៤,៩១៨	៥០៥	២១.៦១%
ឥណទានឯកត្តជន	២,០៣០,៩១៤	៣២៦	៥៨.៩១%
សរុប	៣,៤៤៧,៦៤៣	១,១៦៦	១០០%

៨.២ ការផ្តល់ឥណទានតាមវិស័យ

ស្របពេលសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញជាបណ្តើរៗ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ក៏នៅតែទទួលរងនូវផលប៉ះពាល់ជាខ្លាំង ដោយសារអតិថិជនបានបាត់បង់ការងារ និងប្រាក់ចំណូលជាច្រើនក្នុងកំឡុងពេលជំងឺកូវីដ-១៩ផ្ទុះរហូតមកដល់ពេលបច្ចុប្បន្ន តាមបណ្តាពេទ្យក្រីក្រ ក៏ដូចជាការនាំចេញរាល់ទំនិញមួយចំនួនធំត្រូវបានឈរជើង មិនអាចនាំចេញដោយសេរីដូចដើមនៅឡើយទេ ដែលជាហេតុធ្វើឲ្យឥណទានទទួលរងនូវឥទ្ធិពលមួយចំនួនរួមមាន៖ ឥណទានមិនដំណើរកើនឡើង ការបង់សងត្រឡប់របស់អតិថិជនមានការយឺតយ៉ាវ និងការផ្តល់ប្រាក់កម្ចីមានការធ្លាក់ចុះ។

វិភាគតាមវិស័យសេដ្ឋកិច្ច



ឥណទានតាមវិស័យ	២០២២	២០២៣	២០២៤
កសិកម្ម	៧១៦,៩៥២	៤១៥,០១៨	២៣៩,៥១៦
ពាណិជ្ជកម្ម	១៤៥,៨១៤	១២៦,៨៥៩	១១៥,៣៨២
សេវាកម្ម	២៤៨,៣៥០	១៥៧,៤៣៨	៩៩,៩៧៣
ដឹកជញ្ជូន	១៩១,៧៦០	១៤៧,៣៩៨	៩២,៧៣៧
សំណង់	៣០៧,០៤៧	២៤៨,២១៨	២១៨,២៥១
ក្រុមគ្រួសារ	៣,០៥៧,១២៨	២,៣៣៦,០៥០	១,៩៤៨,៥០១
ផ្សេងៗ	១,០៣៨,៩៣៩	៦៨៨,៦១០	៧៣៣,២៨៥
សរុប	៥,៧០៥,៩៩០	៤,១១៩,៥៩០	៣,៤៤៧,៦៤៣

២០២៤		សមមូលជាដុល្លារអាមេរិក	
ឥណទានតាមវិស័យ	ប្រាក់រៀល	ប្រាក់រៀលប្តូរជាដុល្លារ	ប្រាក់ដុល្លារ
កសិកម្ម	៦,៧៥២,៦០០	១,៦៨៨	២៣៧,៨២៨
ពាណិជ្ជកម្ម	៨៩,៨៧៩,១០០	២២,៤៧០	៩២,៩១២
សេវាកម្ម	០០	០០	៩៩,៩៧៣
ដឹកជញ្ជូន	៨,៦៨៥,៤០០០	២១,៧១៤	៧១,០២៣
សំណង់	៥៩,៧៦២,៨០០	១៤,៩៤១	២០៣,៣១០
ក្រុមគ្រួសារ	៩៦៤,៦៥០,៨០០	២៤១,១៦៣	១,៧០៧,៣៣៨
ផ្សេងៗ	៤០១,៥៧០,៥០០	១០០,៣៩៣	៦៣២,៨៩២
សរុប	១,៦០៩,៤៦៩,៨០០	៤០២,៣៦៧	៣,០៤៥,២៧៦

៩. ការគ្រប់គ្រងហានិភ័យឥណទាន

ហានិភ័យឥណទាន គឺសំដៅទៅលើហានិភ័យមីក្រូហិរញ្ញវត្ថុដែលទទួលបានការខាតបង់ផ្នែកហិរញ្ញវត្ថុ ក្នុងការបង់សងរបស់ភាគីអ្នកខ្ចី មិនបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀង គ្នា។ ការគ្រប់គ្រងហានិភ័យ គឺមានគួរឱ្យសំខាន់ក្នុងការពង្រឹងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូណ៌ ភីអិលស៊ី ដើម្បីសម្រេចនូវគោលដៅរួមរបស់ស្ថាប័នដោយផ្ដោតជាសំខាន់ទៅលើការការពារមូលធន និងការចាប់យកចំណុចប្រសើរ បំផុតនៃទំនាក់ទំនងរវាងហានិភ័យ និងទិន្នផលការគ្រប់គ្រងហានិភ័យ គឺធានាឲ្យ បានថាដំណើរការពង្រីកអាជីវកម្មរបស់ គ្រឹះស្ថាន នឹងប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីកចម្រើន និងចីរភាព នៅក្នុងបរិបទទីផ្សារប្រកួតប្រជែង និងទីផ្សារផ្លាស់ប្តូរជាមួយហានិភ័យ ស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន ព្រមទាំងមានការអនុលោមតាមយ៉ាងពេញលេញជាមួយ បទដ្ឋានច្បាប់និងបទបញ្ញត្តិនានារបស់ប្រទេសកម្ពុជា ។


មុខងារគ្រួតពិនិត្យហានិភ័យ គឺជាមុខងារដាច់ដោយឡែក និងឯករាជ្យពីមុខងារអាជីវកម្ម និងសវនកម្ម ប៉ុន្តែមុខ ងារទាំងនេះចូលរួមយ៉ាងសកម្មនៅក្នុងការគ្រប់គ្រង និងជំរុញនូវហានិភ័យនៅគ្រប់កម្រិតខុសៗគ្នា និង ទៅតាមមុខងារ ខ្សែបន្ទាត់ផ្សេងៗគ្នានៅក្នុងប្រព័ន្ធរបស់ស្ថាប័ន ។


១០. លទ្ធផលប្រតិបត្តិការ

ក្នុងឆ្នាំ ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូណ៌ ភីអិលស៊ី បានធ្វើការផ្តល់ឥណទានជូនអតិថិជនរបស់ ខ្លួនសរុបទឹកប្រាក់ចំនួន៣,០៤៥,២៧៦ដុល្លារអាមេរិក នឹងទឹកប្រាក់សរុបជាលុយរៀល ១,៦០៩,៤៦៩,៨០០ ដែលបានថយចុះប្រមាណជា ៨,១៩% បើធៀបនឹងឆ្នាំ២០២៣ កន្លងមក។ ដោយនៅក្នុងឆ្នាំ២០២៣ ទំហំឥណ ទានមានរហូតដល់ ៣,៦៣៥,៤៣៩ ដុល្លារអាមេរិក និងលុយរៀលមានចំនួន ១,៩៣៦,៦០៤,២០០។ កត្តាដែល ធ្វើអោយថយចុះនូវទំហំឥណទាន គឺដោយសារអតិថិជនបាត់បង់ការងារ គ្មានប្រភពចំណូលច្បាស់លាស់ ដូច្នេះ ការបង់សងមានការយឺតយ៉ាវ។ ទន្ទឹមនឹងការថយចុះនូវទំហំឥណទាន ក្នុងនោះចំនួនអតិថិជនប្រើប្រាស់សេវាកម្ម ឥណទានរបស់ខ្លួនមាន ការកើនឡើងគួរអោយកត់សម្គាល់ដែលមានអតិថិជនប្រមាណជា ១,១៦៦នាក់។

➤ ទិន្នន័យប្រតិបត្តិការ

	២០២៤	២០២៣	២០២២
ចំនួនខេត្ត/រាជធានី	១៦	១៧	១៦
ចំនួនស្រុក	៧៤	៨៣	៨៥
ចំនួនឃុំ	២៨១	២៥៨	២៩៤
ចំនួនសាខា	៥	៥	៥
ចំនួនអតិថិជន	១,១៦៦	១,៦២៦	១,៧២៣
ផលប័ត្រឥណទាន (ដុល្លារ)	៣,០៤៥,២៧៦	៣,៦៣៥,៤៣៩	៤.៨៤០.២៩០
ផលប័ត្រឥណទាន(រៀល)	១,៦០៩,៤៦៩,៨០០	១,៩៣៦,៦០៤,២០០	៣.៤៦២.៨៣៩.៤០០
ចំនួនបុគ្គលិក	៥១	៧០	៦៩





១១. របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករឯករាជ្យ

១១.១. របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់ជូននូវរបាយការណ៍របស់ខ្លួន ដោយមានភ្ជាប់មកជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មចេញពីរបស់ក្រុមហ៊ុនសម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

១១.២. សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនគឺទាក់ទងនឹងការផ្តល់សេវាឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗដល់គ្រួសារដែលមានចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនក្នុងអំឡុងកាលបរិច្ឆេទនេះទេ។

១១.៣. លទ្ធផលហិរញ្ញវត្ថុ

	ដុល្លារអាមេរិក	ពាន់រៀល
ខាតសម្រាប់កាលបរិច្ឆេទ	១៩៤.៧០៧	៧៩២.៦៥២

១១.៤. ភាគលាភ

ក្រុមប្រឹក្សាភិបាលមិនបានណែនាំឲ្យមានការបង់ភាគលាភសម្រាប់កាលបរិច្ឆេទនេះទេ។

១១.៥.ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅ ឬពីទុនបម្រុង និងសំវិធានធនក្នុងអំឡុងកាលិយបរិច្ឆេទនេះទេ។

១១.៦.បំណុលពិបាកទារ និងឥណទានជាប់សង្ស័យ

មុនពេលរៀបចំរបាយការណ៍ចំណូលពេញលេញ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការទាក់ទងនឹងការលុបចោលបំណុលពិបាកទារ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថារាល់បំណុលពិបាកទារដែលបានដឹងត្រូវបានលុបចោល និងបានធ្វើសំវិធានធនគ្រប់គ្រាន់លើឥណទានដែលជាប់សង្ស័យ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឲ្យមានភាពចាំបាច់ក្នុងការលុបចោលនូវបំណុលពិបាកទារ ឬចំនួនសំវិធានធនសម្រាប់បំណុលជាប់សង្ស័យក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនគ្រប់គ្រាន់ជាសារវន្តឡើយ។

១១.៧.ទ្រព្យសកម្មចរន្ត

នៅមុនពេលរបាយការណ៍ចំណូលពេញលេញ និងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្ត ដែលមិនមានតម្លៃស្មើនឹងតម្លៃទីផ្សារនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាដែលកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយតម្លៃឲ្យនៅត្រឹមតម្លៃដែលបានរំពឹងទុកនឹងអាចលក់បានលើទីផ្សារ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលធ្វើឲ្យមានការកើនឡើងច្រឡំកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ។

១១.៨.វិធីសាស្ត្រក្នុងការវាយតម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង និងដែលអាចបណ្តាលឲ្យមានការកើនឡើងច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តកន្លងមកលើទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនឡើយ។

១១.៩.បំណុលងាយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើង ដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយចាប់ពីចុងកាលិយបរិច្ឆេទនេះ ឬ

(២) បំណុលជាយថាហេតុណាមួយរបស់ក្រុមហ៊ុនដែលបានកើតឡើង ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទឡើយ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលជាយថាហេតុ ឬបំណុល ផ្សេងៗទៀតដែលត្រូវទាមទារឲ្យសង ឬអាចនឹងត្រូវទាមទារឲ្យសងក្នុងរយៈពេល១២ខែ បន្ទាប់ពីថ្ងៃចុងការិយបរិច្ឆេទដែលនឹង ឬអាចធ្វើឲ្យមានផលប៉ះពាល់ដល់លទ្ធភាពរបស់ ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃកំណត់សងនោះទេ។

១១.១០.ការផ្លាស់ប្តូរនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនត្រូវបានកែតម្រូវក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលបណ្តាលឱ្យមានចំនួនណាមួយដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ មានការកើនឡើងឡើយ។

១១.១១.ប្រតិបត្តិមិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាលលទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងកំឡុងការិយបរិច្ឆេទនេះ មិនបានទទួលរង នូវឥទ្ធិពលធ្ងន់ធ្ងរ ដែលកើតចេញពីកត្តាប្រតិបត្តិការ ឬព្រឹត្តិការណ៍ដែលមានលក្ខណៈជាសាវ័ន្ត និងមិនប្រក្រតីនោះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះនៃចុងការិយបរិច្ឆេទ មកទល់នឹងថ្ងៃចេញរបាយការណ៍នេះ ពុំមានកត្តា ប្រតិបត្តិការ ឬព្រឹត្តិការណ៍ដែលមានលក្ខណៈជាសាវ័ន្ត ឬមិនប្រក្រតីបានកើតឡើងដែលប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលអាជីវកម្មរបស់ ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទ ដែលរបាយការណ៍ត្រូវបានធ្វើឡើងឡើយ។

១១.១២.ដើមទុន

ក្រុមហ៊ុនពុំមានការបោះផ្សាយភាគហ៊ុនណាមួយ ក្នុងកំឡុងការិយបរិច្ឆេទនេះទេ។

ក្រុមហ៊ុនពុំមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយក្នុងកំឡុងការិយបរិច្ឆេទ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យាផ្តល់សិទ្ធិជាភាគហ៊ុននៃក្រុមហ៊ុននាចុងការិយបរិច្ឆេទនេះទេ។

១១.១៣.សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបម្រើការងារចាប់តាំងពីកាលបរិច្ឆេទរបាយការណ៍ចុងក្រោយរួមមាន៖

កញ្ញា សុខ សូម៉ានីដ

លោកស្រី សិន កាហ្វីន

លោកស្រី បេ លី

លោក ឈុន វណ្ណៈ

១១.១៤. អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងចុងការិយបរិច្ឆេទនេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាភាគីមួយ ក្នុងគោលបំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយកភាគហ៊ុន ឬលិខិតបំណុលពីក្រុមហ៊ុន ឬពីក្រុមហ៊ុនដទៃមួយទៀតឡើយ។

១១.១៥. ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារកិច្ចធ្វើការបញ្ជាក់អះអាងថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដើម្បីបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលនៃប្រតិបត្តិការ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទនេះ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលតម្រូវឲ្យ៖

- (ក) អនុវត្តគោលនយោបាយគណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលនយោបាយទាំងនេះឲ្យជាប់លាប់។
- (ខ) អនុលោមតាមលក្ខខណ្ឌតម្រូវនៃការលាតត្រដាងព័ត៌មាន នៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាព ធុនតូច និងមធ្យម (“ស.រ.ហ.អ.ក.ស..ធុ.ត.ម”) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញនូវភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឲ្យបានសមរម្យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) រក្សាកំណត់ត្រាគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាព នៃដំណើរការអាជីវកម្មរបស់ខ្លួននាពេលអនាគតដែលអាចប៉ាន់ស្មាន និង
- (ង) ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចចិត្តជាសារវន្ត ដែលប៉ះពាល់ ដល់ប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាសេចក្តីសម្រេចចិត្ត និង/ឬ សេចក្តីណែនាំទាំងនេះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

១១.១៦. ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ចាប់ពីទំព័រទី១០ ដល់៣៩ ត្រូវបានរៀបចំដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាព ធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ហើយបង្ហាញទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ។

ចុះហត្ថលេខាតាងនាមក្រុមប្រឹក្សាភិបាល



កញ្ញា សុខ សុម៉ានីដ
ប្រធានក្រុមប្រឹក្សាភិបាល

១២. សេចក្តីរាយការណ៍លើសវនកម្មនៃរបាយការណ៍ហិរញ្ញវត្ថុ

មតិយោបល់ Qualified

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ របាយការណ៍ចំណូលចំណាយពេញលេញ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការយបរិច្ឆេទ ដែលបានបញ្ចប់នេះ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅទំព័រទី៩ ដល់៣៩។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានភ្ជាប់មកជាមួយនេះ បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា លើកលែងតែផលប៉ះពាល់ដែល អាចកើតមាននៃបញ្ហា ដែលបានពិពណ៌នានៅក្នុងកថាខណ្ឌ មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់ Qualified។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់ Qualified

- (ក) ដូចដែលបានលាតត្រដាងក្នុងកំណត់សម្គាល់លេខ ១៣ នៃរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនបានកត់ត្រាចំណូលមិនទទួលស្គាល់ចំនួន ១១០.១៥៩ដុល្លារអាមេរិក និង ១០៩.៦៨៥ ដុល្លារអាមេរិក នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ រៀងៗគ្នា។ ក្រុមហ៊ុនមិនបានរក្សាបញ្ជីលម្អិតនៃចំណូលមិនទាន់

ទទួលស្គាល់នាការបរិច្ឆេទនោះទេ។ ដូច្នេះយើងខ្ញុំមិនអាចបញ្ជាក់នូវភាពត្រឹមត្រូវ អត្ថិភាព ការវាយតម្លៃ ភាពពេញលេញ និងការបង្ហាញនៃសមតុល្យទាំងនេះនោះបានទេ។

(ខ) ដូចដែលបានលាតត្រដាងក្នុងកំណត់សម្គាល់លេខ ១៣ នៃរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនបានកត់ត្រាការប្រាក់ដែលបានព្យួរចំនួន ១០២.៦៧៧ដុល្លារអាមេរិក និង៦៧.៤០៧ ដុល្លារអាមេរិក នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤ និងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ រៀងៗគ្នា។ ក្រុមហ៊ុនមិនបានរក្សាបញ្ជីលម្អិតនៃការប្រាក់ដែលបានព្យួរនាការបរិច្ឆេទនោះទេ។ ដូច្នេះយើងខ្ញុំមិនអាចបញ្ជាក់ពីភាពត្រឹមត្រូវ អត្ថិភាព ការវាយតម្លៃ ភាពពេញលេញ និងការបង្ហាញសមតុល្យទាំងនេះបានទេ។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់ Qualified (ត)

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ ទំនួលខុសត្រូវរបស់យើងខ្ញុំបានធ្វើតាមស្តង់ដារ ត្រូវបានពណ៌នាបន្ថែមក្នុងកថាខណ្ឌ ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានភាពគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិ qualified របស់យើងខ្ញុំ។ ទំនួលខុសត្រូវឯករាជ្យភាព និងក្រមសីលធម៌

យើងខ្ញុំមានភាពឯករាជ្យភាពពីក្រុមហ៊ុនដោយស្របតាម ក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យភាពអន្តរជាតិ) (“ក្រមសីលធម៌ IESBA”) របស់ក្រុមប្រឹក្សាស្តង់ដារសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ រួមជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងសវនកម្មរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងបានបំពេញនូវទំនួលខុសត្រូវខាងសីលធម៌ផ្សេងទៀតរបស់យើង ដោយអនុលោមតាមតម្រូវការនៃក្រមសីលធម៌ទាំងនេះ និងក្រមសីលធម៌ IESBA ។

១២.១.ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានទំនួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍សវនកម្មខាងលើរបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មិនរួមបញ្ចូលព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនផ្តល់នូវទម្រង់សន្និដ្ឋានជាបែបធានាណាមួយឡើយ។

ទាក់ទងនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអាននូវព័ត៌មានផ្សេងៗ និងពិចារណាថាតើព័ត៌មានផ្សេងៗមានភាពមិនសមស្របជាសារវន្ត ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬក៏ចំនេះដឹងរបស់យើងខ្ញុំដែលទទួលបានពីសវនកម្ម ឬបើមិនដូច្នោះទេ លេចឡើងមានកំហុស ធ្ងន់ជាសារវន្ត។

ផ្អែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងៗ យើងខ្ញុំតម្រូវឲ្យរាយការណ៍នូវហេតុការណ៍ទាំងនោះ។ យើងខ្ញុំពុំមានអ្វីដើម្បីរាយការណ៍ក្នុងករណីនេះទេ។

១២.២. ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានទំនួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវទិដ្ឋភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលក៏ទំនួលខុសត្រូវក្នុងការរក្សានូវប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗ ដែលក្រុមប្រឹក្សាភិបាលកំណត់ថាមានភាពចាំបាច់ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឲ្យជឿជាក់ពីការបង្ហាញកំហុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលជាអ្នកទំនួលខុសត្រូវលើការវាយតម្លៃទៅលើលទ្ធភាពបន្តរបស់ក្រុមហ៊ុន ដោយឈរលើមូលដ្ឋាននិន្នាការនៃដំណើរការអាជីវកម្ម ហើយកការលាតត្រដាង ប្រសិនបើមាននូវកត្តាដែលពាក់ព័ន្ធនឹងនិន្នាការនៃដំណើរការអាជីវកម្ម និងប្រើប្រាស់មូលដ្ឋានគណនេយ្យបែបអនិន្នភាព លុះត្រាតែក្រុមប្រឹក្សាភិបាលមានបំណងរំលាយក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬមិនមានជម្រើសប្រាកដណាមួយ ប៉ុន្តែត្រូវតែធ្វើបែបនេះ។

១២.៣. ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺទំនួលបានអំណះអំណាងយ៉ាងសមហេតុផលថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលអោយមានការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងចេញនូវរបាយការណ៍សវនកម្មដែលរួមបញ្ចូលមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនបានធានាថា ការធ្វើសវនកម្មដែលអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែរកឃើញនូវកំហុសឆ្គងជាសារវន្តដែលបានកើតឡើងនោះទេ។ កំហុសឆ្គងអាចកើតឡើងដោយសារ ការក្លែង បន្លំ ឬការភ័ន្តច្រឡំ ត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើជាលក្ខណៈមួយ ឬជាលក្ខណៈរួមផ្គុំ អាចមានឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកប្រើប្រាស់លើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

១២.៤. ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ (ត)

ជាផ្នែកមួយនៃសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យដោយវិជ្ជាជីវៈនៅក្នុងសវនកម្មទាំងមូល។ យើងខ្ញុំក៏បាន

- កំណត់ និងវាយតម្លៃហានិភ័យកំហុសឆ្គងជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន ថាតើវាបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ ហើយធ្វើការរៀបចំ និងអនុវត្តនូវនីតិវិធីសវនកម្មដែលឆ្លើយតបទៅ នឹងហានិភ័យទាំងនោះ និងទំនួលបាននូវភស្តុតាងសវនកម្មដែលគ្រប់គ្រាន់ និងសមស្របដើម្បីជាមូលដ្ឋាន មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យនៃការមិនបានរកឃើញនូវកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការ

ក្លែងបន្លំ គឺខ្ពស់ជាងហានិភ័យដែលបណ្តាលមកពីការភ័ន្តច្រឡំ ដោយសារការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិតគ្នា ការក្លែងបន្លំ ការលុបចោលដោយចេតនា បំណកស្រាយខុស ឬការបំពានលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។

- ស្វែងយល់ពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមស្ថានភាព ប៉ុន្តែមិនមែនក្នុងគោលបំណងបញ្ចេញមតិយោបល់ពីប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះឡើយ។

វាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានអនុវត្ត និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងលាតត្រដាងដែលពាក់ព័ន្ធដែលបានរៀបចំដោយក្រុមប្រឹក្សាភិបាល។

- ធ្វើសេចក្តីសន្និដ្ឋានលើភាពសមស្របនៃមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ដែលប្រើប្រាស់ដោយគណៈគ្រប់គ្រង និងផ្អែកលើភស្តុតាងដែលទទួលបាន ថាមានភាពមិនប្រាកដប្រជាភ័យកើតឡើងជាសារវន្ត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចប៉ះពាល់ដល់លទ្ធភាពបន្តប្រតិបត្តិការរបស់ខ្លួនដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តមួយកើតឡើង យើងខ្ញុំត្រូវបានតម្រូវឲ្យទាញការយកចិត្តទុកដាក់ក្នុងរបាយការណ៍ធ្វើសវនកម្ម និងការលាតត្រដាងនៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន ឬក៏កែប្រែមតិយោបល់របស់យើងខ្ញុំ ប្រសិនបើការកំណត់ទាំងនោះមិនគ្រប់គ្រាន់។ សេចក្តីសន្និដ្ឋានយើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ថ្ងៃចេញរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណាព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចនឹងបង្កឲ្យក្រុមហ៊ុនបញ្ឈប់នូវនិរន្តរភាពនៃដំណើរការអាជីវកម្ម។
- វាយតម្លៃលើបទបង្ហាញ រចនាសម្ព័ន្ធ និងមាតិកាទូទៅនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមទាំងការលាតត្រដាង ថាតើរបាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុនតំណាងឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ផ្សេងៗ ក្នុងរបៀបរបបមួយដែលសម្រេចបាននូវការបង្ហាញត្រឹមត្រូវ។

ភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។

ក្នុងចំណោមចំណុចពាក់ព័ន្ធផ្សេងៗ យើងខ្ញុំធ្វើការប្រាស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាភិបាលអំពីផែនការវិសាលភាពការងារ និងពេលវេលានៃសវនកម្ម និងចំណុចសំខាន់ៗដែលបានរកឃើញ រួមមានកង្វះខាតសំខាន់ៗនៅក្នុងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំបានរកឃើញនៅក្នុងអំឡុងសវនកម្មរបស់យើងខ្ញុំ។

១២.៥.បញ្ហាដទៃ

របាយការណ៍នេះត្រូវបានធ្វើឡើងជូនចំពោះតែភាគហ៊ុនិករបស់ក្រុមហ៊ុនប៉ុណ្ណោះ។ យើងខ្ញុំមិនទទួលខុសត្រូវចំពោះបុគ្គលដទៃណាម្នាក់ចំពោះខ្លឹមសារនៃរបាយការណ៍នេះទេ។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនមួយផ្សេងទៀតដែលជាគណនេយ្យករជំនាញសាធារណៈដែលមានរបាយការណ៍ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានបញ្ចេញមតិយោបល់ពិត និងត្រឹមត្រូវលើរបាយការណ៍ទាំងនេះ។

❖ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

		៣១ ធ្នូ ២០២៤		៣១ ធ្នូ ២០២៣		១ មករា ២០២៣	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក កំណត់ឡើងវិញ	ពាន់រៀល កំណត់ឡើងវិញ	ដុល្លារអាមេរិក កំណត់ឡើងវិញ	ពាន់រៀល កំណត់ឡើងវិញ
ទ្រព្យសកម្ម							
សាច់ប្រាក់ក្នុងដៃ	6	985,325	385,325	186,189	760,582	149,736	616,463
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	7	94,565	380,624	93,396	381,523	92,595	381,214
សមតុល្យនៅធនាគារផ្សេងៗ	8	1,524,924	6,134,819	1,794,052	7,328,702	665,160	2,738,464
គណនីទៅអតិថិជន	9	2,584,170	10,401,284	3,364,785	13,745,147	4,978,846	20,497,909
គណនីត្រូវទទួលផ្សេងៗ	10	95,807	385,623	101,673	415,334	119,623	492,488
ទ្រព្យសម្បត្តិ និងបរិក្ខារ	11	47,299	190,378	53,161	217,163	57,210	235,534
ទ្រព្យសកម្មពន្ធពន្យារ		23,420	94,266	23,420	95,671	31,951	131,542
ទ្រព្យសកម្មសរុប		4,465,918	17,975,319	5,616,676	22,944,122	6,772,440	25,093,614
មូលធន និងបំណុល							
បំណុល							
ប្រាក់កម្ចី	12	1,457,414	5,866,091	2,450,282	10,009,402	2,849,863	11,732,886
គណនីត្រូវបង់ផ្សេងៗ	13	238,676	960,670	201,699	823,940	164,118	675,675
បំណុលពន្ធបន្ត		838	3,373	998	4,077	25,112	103,386
បំណុលសរុប		1,696,928	6,830,134	2,652,979	10,837,419	3,039,093	12,511,947
មូលធន							
ដើមទុន	14	1,800,000	7,200,000	1,800,000	7,200,000	1,800,000	7,200,000
ចំណេញរក្សាទុក		968,990	3,953,494	1,163,697	4,746,146	1,256,028	5,125,626
លម្អៀងពីការបកប្រែ		-	(8,309)	-	160,557	-	256,041
មូលធនសរុប		2,768,990	11,145,185	2,963,697	12,106,703	3,056,028	1,2581,667
សរុប		4,465,918	17975319	5,616,676	22,944,122	6,095,121	25,093,614

❖ របាយការណ៍បម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		ចំណេញរក្សាទុក		លម្អៀងនៃការបកប្រែរូបិយប័ណ្ណ		មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ (កំណត់ឡើងវិញ)	1,800,000	7,200,000	1,256,028	5,125,626	-	256,041	3,056,028	12,581,667
ខាតក្នុងការិយបរិច្ឆេទ	-	-	(92,331)	(379,480)	-	-	(92,331)	(379,480)
ខាតពេញលេញផ្សេងៗសុទ្ធនៃពន្ធ	-	-	-	-	-	(95,484)	-	(95,484)
ខាតពេញលេញសរុប	-	-	(92,331)	(379,480)	-	(95,484)	(92,331)	(474,964)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣/ កំណត់ឡើងវិញ	1,800,000	7,200,000	1,163,697	4,746,146	-	160,557	2,963,697	12,106,703
ខាតក្នុងការិយបរិច្ឆេទ	-	-	(194,707)	(792,652)	-	-	(194,707)	(792,652)
ខាតពេញលេញផ្សេងៗសុទ្ធនៃពន្ធ	-	-	-	-	-	(168,866)	-	(168,866)
ខាតពេញលេញសរុប	-	-	(194,707)	(792,652)	-	(168,866)	(194,707)	(961,518)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	1,800,000	7,200,000	968,990	3,953,494	-	(8,309)	2,768,990	11,145,185

❖ របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	2024 ដុល្លារអាមេរិក	ពាន់រៀល	2023 ដុល្លារអាមេរិក (កំណត់ឡើងវិញ)	ពាន់រៀល (កំណត់ឡើងវិញ)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ខាតមុនបង់ពន្ធ		(188.457)	(767.208)	(75.171)	(308.953)
និយ័តកម្ម៖					
សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យតម្លៃ	9 (ក)	180.015	732.841	80.562	331.110
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	11	10.613	43.206	14.587	59.9953
ចំណាយការប្រាក់	16	140.618	572.456	209.331	860.350
ចំណូលការប្រាក់	15	(527.064)	(2.145.678)	(710.467)	(2.920.019)
ខាតនៃប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		(384.275)	(1.564.383)	(481.158)	(1.977.559)
បម្រែបម្រួលទុនបង្វិល					
ឥណទានទៅអតិថិជន		641.474	2.581.933	1.548.695	6.326.419
គណនីត្រូវទទួលផ្សេងៗ		5.866	23.611	17.950	73.326
គណនីត្រូវបង់ផ្សេងៗ		36.977	148.832	37.581	153.518
សាច់ប្រាក់មកពីប្រតិបត្តិការ		300.042	1.189.993	1.123.068	4.575.704
ពន្ធលើប្រាក់ចំណូលដែលបានបង់		(6.410)	(26.095)	(32.743)	(134.574)
ការប្រាក់បានបង់		(143.064)	(582.414)	(214.575)	(881.903)
ការប្រាក់បានទទួល		486.190	1.979.279	695.271	2.857.564
លំហូរសាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		636.758	2.560.763	1.571.021	6.416.791
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ តំណាងឲ្យ					
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	11	(4.751)	(19.341)	(10.538)	(43.311)

❖ របាយការណ៍លំហូរសាច់ប្រាក់

❖ សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ត)

	កំណត់ សម្គាល់	2024 ដុល្លារ អាមេរិក	2023 ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងប្រាក់កម្ចី តំណាងអោយសាច់ប្រាក់សុទ្ធដែលប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(990.422)	(4.032.008)	(394.337)	(1.620.725)
(តំហាយ) / កំណើនសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល					
		(358.415)	(1.490.586)	1.166.146	4.752.755
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើម	កាលបរិច្ឆេទ	1.983.637	8.103.157	817.491	3.365.610
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(71.053)	-	(15.208)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		1.625.222	6.541.518	1.983.637	8.103.157
កាលបរិច្ឆេទ					

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានដូចខាងក្រោម៖

	កំណត់ សម្គាល់	2024 ដុល្លារអាមេរិក	2023 ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	6	95.733	385.325	186.189	760.582
សមមូលនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់តម្កល់តាមច្បាប់)	7	4.565	18.374	3.396	13.873
សមតុល្យនៅធនាគារផ្សេងៗ	8	1.524.924	6.137.819	1.794.052	7.328.702
		1.625.222	6.541.518	1.983.637	8.103.157

១៣. សកម្មភាពផ្នែកគ្រប់គ្រងអាជីវកម្មស្រាវជ្រាវនិង អភិវឌ្ឍន៍

១៣.១ ការរីកចម្រើនប្រកបដោយភាពទទួលខុសត្រូវ

ដើម្បីសម្រេចតាមបេសកកម្មរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់សហគ្រិននិងក្រុមគ្រួសារ ដែលស្ថិតនៅកម្រិតមូលដ្ឋាន ក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៃសេដ្ឋកិច្ចសង្គម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានផ្តល់កម្ចីដល់អតិថិជននៅទីក្រុង តំបន់ទីប្រជុំជន និងនៅតំបន់ជនបទមួយចំនួន ដែលប្រតិបត្តិការឥណទាន ដទៃទៀតមិនធ្វើប្រតិបត្តិការទៅដល់។ តាមរយៈប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ គឺជាមូលដ្ឋានក្នុងការរក្សាបាននូវកម្ចីដែលមានគុណភាពខ្ពស់។ ការបណ្តុះបណ្តាលនិងការពង្រឹងសមត្ថភាពថ្នាក់គ្រប់គ្រងសាខា មន្ត្រីឥណទាន និងបុគ្គលិកប្រតិបត្តិការ ដើម្បីធានាបានថាពួកគាត់ពេញដោយចំណេះដឹង និងជំនាញចាំបាច់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ក្នុងការវាយតម្លៃមុនពេលទម្លាក់ទុនធានាបានថាអតិថិជនដែលត្រូវការកម្ចី និងមានលទ្ធភាពសងគ្រប់គ្រាន់ទទួលបាននូវប្រាក់កម្ចីតាមតម្រូវការរបស់ពួកគាត់។

១៣.២ ទិន្នការនៃផលិតផល

ផលិតផលជាច្រើនរបស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី ត្រូវបានបង្កើតឡើងដើម្បីអោយស្របតាមបេសកកម្មរបស់ខ្លួនក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជន។ ទោះបីជាបេសកកម្មរបស់យើងនៅតែរក្សានៅដដែល ប៉ុន្តែតម្រូវការរបស់អតិថិជនបានផ្លាស់ប្តូរតាំងពីគ្រឹះស្ថានចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ២០១១ ។ ដោយសារអតិថិជនរបស់យើងបានពង្រីកមុខរបរបង្កើនប្រាក់ចំណូលហើយការវិនិយោគ មានការកើនឡើងច្រើនជាងមុន គ្រឹះស្ថានយើងបានបង្កើតផលិតផលថ្មីៗជាច្រើនដើម្បីអោយសមស្របទៅតាមតម្រូវការខុសៗគ្នា របស់អតិថិជន។ ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន នៅតែជាផលិតផល និងជាចំណុចខ្លាំងរបស់គ្រឹះស្ថាន។ យ៉ាងណាមិញយើងក៏បានពង្រីកទំហំ និងបង្កើតផលិតផលឥណទានឯកត្តជន ឥណទានបុគ្គលិក ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនអោយកាន់តែប្រសើរឡើង ។

១៣.៣ សកម្មភាពនៃការផ្សព្វផ្សាយ

ដើម្បីឆ្លើយតបជាមួយតម្រូវការទីផ្សារ នាយកដ្ឋានស្រាវជ្រាវអភិវឌ្ឍន៍ និងទីផ្សារបានពង្រឹងនិងពង្រីកនីតិវិធីការងារជាប្រចាំដោយផ្អែកលើគោលការណ៍ជាចាំបាច់ដែលស៊ីសង្វាក់ជាមួយខ្សែផលិតកម្មឥណទាន។ តម្រូវការទីផ្សារនិងការទទួលបានព័ត៌មានឆ្លើយតបពីប្រតិបត្តិការរួមជាមួយអតិថិជន គឺជាគន្លឹះកូនសោយ៉ាងសំខាន់សម្រាប់

បើកនូវភាពរាំងស្ងះនៃដំណើរប្រព្រឹត្តទៅរបស់គ្រឹះស្ថាន។ ចំណុចរសើបនៃទីផ្សារគ្រឹះស្ថានផ្ដោតទៅលើសកម្មភាពមួយចំនួនដូចជា៖ 4P, 6C and 5R ។ 4P រួមមាន ដូចជា៖ តម្លៃ, ផ្សព្វផ្សាយ, ផលិតផល, និងទីតាំង ដែលផ្អែកលើគោលការណ៍របស់គ្រឹះស្ថាន។ ចំណែកឯ 6C គឺសំដៅទៅលើ អត្តចរិត (Character) សមត្ថភាពសង (Capacity) ដើមទុនក្នុងមុខរបរ(Capital) លក្ខខណ្ឌ (Condition) ទ្រព្យកម្មលំដាប់ (Collateral) និងប្រវត្តិបង់នៃការសង់ត្រឡប់ (Collection)។ 5R (Right People, Right Business, Right Time, Right Amount and Right Place) គឺជាប្លង់រួមត្រូវតែអនុវត្តន៍មុនពេលបញ្ចេញផលិតផលដល់ទៅអតិថិជនមុនពេលប្រើប្រាស់។ ជារួមខាងលើ គឺតម្រូវផ្អែកទៅតាមគោលការណ៍នីតិវិធីផ្សព្វផ្សាយ៖

១. KYC (Know Your Customers) ស្គាល់ច្បាស់ពីអតិថិជន។
២. ជ្រើសរើសទីតាំងផ្សព្វផ្សាយ សាលារៀន ក្រសួងស្ថាប័នរដ្ឋ.ល។
៣. បន្តលើទឹកចិត្តអតិថិជនចាស់ ដោយផ្តល់វត្ថុអនុស្សាវរីយ៍ សម្រាប់ការណែនាំអតិថិជនថ្មីមកគ្រឹះស្ថាន ថ្មី៥នាក់បន្ថែម។

១៣.៤ ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការបាត់បង់ដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃលិខិតឧបករណ៍ និងការប្រែប្រួលដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយសារស្ថានភាពបើកទូលាយនៃអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផលមូលធនដែលប្រឈមនឹងចលនាទីផ្សារជាក់លាក់ទូទៅព្រមទាំងការប្រែប្រួលនៃអត្រា ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គំណាតឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និង តម្លៃមូលធន។ ហានិភ័យនេះជាទូទៅគ្របដណ្តប់លើទ្រព្យសម្បត្តិនិងបំណុល។ ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ក៏កំណត់វិសាលភាពនៃហានិភ័យទីផ្សារ តាមវិធីនេះផងដែរ។

ប្រភេទហានិភ័យធំបំផុតនៃទីផ្សារ

- ហានិភ័យអត្រាការប្រាក់ គឺការជាប្រែប្រួលនៃអត្រាការប្រាក់ដែលបណ្តាលមកពីប្រកាសរបស់ធនាគារកណ្តាលទាក់ទង និងការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុ ។
- ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យដែលកើតឡើងពីការផ្លាស់ប្តូរតម្លៃរូបិយប័ណ្ណមួយដែលទាក់ទង ទៅនឹងរូបិយប័ណ្ណមួយផ្សេងទៀត ។

១៤. ផ្នែកគ្រប់គ្រងធនធានមនុស្ស

១៤.១ ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ក៏ដូចជា តែងតែយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាលបុគ្គលិក ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកជារៀងរាល់ឆ្នាំ។ សម្រាប់បុគ្គលិកដែលទើបចូលបម្រើការងារថ្មីទាំងអស់ត្រូវបានទទួលនូវការបណ្តុះបណ្តាលដោយការយកចិត្តទុកដាក់ខ្ពស់ និងច្បាស់លាស់បំផុតមុនពេលចាប់ផ្តើមបំពេញការងារទៅតាមតំណែងរៀងៗខ្លួន ដើម្បីធានាឲ្យបាននូវការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ លើសពីនេះទៀតការបណ្តុះបណ្តាលរបស់គ្រឹះស្ថានគឺផ្តល់ការបណ្តុះបណ្តាលបុគ្គលិកទាំងបាត់ទាំងថ្មីមកពីគ្រប់សាខា។ ដោយឡែកក្នុងឆ្នាំ២០២៤នេះ គ្រឹះស្ថានក៏បានបើកវគ្គបណ្តុះបណ្តាលលើប្រធានបទផ្សេងៗ មានជាងម្ភៃវគ្គដែលមានដូចជា៖

- គោលការណ៍ផលិតផលឥណទាន
- របៀបការគណនាការប្រាក់ ប្រាក់ពិន័យ
- ការត្រួតពិនិត្យ ប្លង់កម្មសិទ្ធិ និងការត្រួតពិនិត្យប័ណ្ណសម្គាល់យានយន្ត
- យុទ្ធសាស្ត្រក្នុងការលក់ផលិតផលនិងការសម្រេចចិត្តផ្តល់ឥណទាន
- យុទ្ធសាស្ត្រក្នុងការដោះស្រាយបំណុលអោយមានប្រសិទ្ធភាព
- ការបែងចែកនិងគ្រប់គ្រងសាច់ប្រាក់
- ត្រួតពិនិត្យលុយក្លែងក្លាយ
- របៀបនៃប្រើប្រាស់ប្រព័ន្ធ (Core Banking System)
- ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- ការបញ្ចូលព័ត៌មានអតិថិជនក្នុងទម្រង់CBC (CBC Upload)
- ការបង្ហាញអំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ក៏ដូចជា
- ក្រមសីលធម៌និងរបាយលម្អិតស្តីពីកំហុសធ្ងន់របស់បុគ្គលិក
- គោលការណ៍ណែនាំស្តីប្រភេទការច្បាប់ឈប់សម្រាក
- និងមានមេរៀនផ្សេងទៀតដែលមិនបានរាប់បញ្ចូល។

ចំពោះបុគ្គលិកចាស់គ្រឹះស្ថាននៅតែបន្តយក ចិត្តទុកដាក់ ដោយបង្កើននូវសមត្ថភាព ចំណេះជំនាញថ្មីៗជាច្រើនដល់ពួកគាត់តាម រយៈវគ្គសិក្ខាសាលានិងបណ្តុះបណ្តាលផ្នែក ខាងក្នុង ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ពួក គាត់ប្រកបការងារដោយមានប្រសិទ្ធភាព ខ្ពស់។ មិនតែប៉ុណ្ណោះគ្រឹះស្ថានបានយកចិត្ត ទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍន៍សមត្ថភាព



បុគ្គលិកតាមរយៈការបញ្ជូនបុគ្គលិកទៅចូលរួមវគ្គសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗនៅខាងក្រៅដើម្បីឲ្យ ពួកគាត់ទទួលបាននូវបទពិសោធន៍ថ្មីៗ និងចំណេះដឹងល្អៗ បន្ថែមទៀត។



១៤.១.១ ការបណ្តុះបណ្តាលផ្នែកខាងក្នុង

ដើម្បីធ្វើឲ្យបុគ្គលិកម្នាក់ៗមានសមត្ថភាពគ្រប់គ្រាន់ទាំងជំនាញ និងឥរិយាបថក្នុងការបំពេញការងារ គ្រឹះស្ថានតែងតែរៀបចំសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលថ្មីៗជារៀងរាល់ខែជូនដល់បុគ្គលិក។ យ៉ាងណាមិញ ក្នុងមេរៀនទាំងនោះសុទ្ធសឹងតែជាគន្លឹះដ៏សំខាន់ សម្រាប់យកទៅអភិវឌ្ឍន៍ខ្លួនអោយកាន់តែមានឆន្ទៈក្នុងការបម្រើការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។



023 222 119 | 023 222 776

www.borribo.com.kh

www.facebook.com/borribomfi

☎ 023 222 119 | 023 222 776

www.borribo.com.kh

www.facebook.com/borribomfi



☎ 023 222 119 | 023 222 776

www.borribo.com.kh

www.facebook.com/borribomfi

១៤.១.២ ការបណ្តុះបណ្តាលផ្នែកខាងក្រៅ

ការបណ្តុះបណ្តាលផ្នែកខាងក្រៅ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត ដើម្បីឲ្យបុគ្គលិកបានកសាងទំនាក់ទំនង និងស្វែងយល់រឿងថ្មីៗ ដែលបុគ្គលិកមានចំណុចខ្វះខាត។ គ្រឹះស្ថានតែងតែយកចិត្តទុកដាក់ចំពោះបុគ្គលិកគ្រប់រូប និងបានបញ្ជូនពួកគាត់ទៅចូលរួមវគ្គសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើននៅតាមស្ថាប័ន និងអង្គភាពមួយចំនួន ដើម្បីទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗដែលគ្រឹះស្ថានមិនទាន់បានរៀបចំឲ្យ មាននូវមេរៀនទាំងនោះជូនដល់បុគ្គលិករបស់ខ្លួន ដើម្បីអភិវឌ្ឍសមត្ថភាព ក៏ដូចជាយកមកចូលរួមចែករំលែក ដល់បុគ្គលិកផ្សេងទៀតក្នុងន័យបង្កើនចំណេះដឹង និងសមត្ថភាពរបស់បុគ្គលិកខ្លួនឲ្យរីកចម្រើនទៅមុខជានិច្ច។



សិក្សាដោយផ្ទាល់
វគ្គបណ្តុះបណ្តាលស្តីពី៖ Compliance With AML Requirements for Banks and Financial Institutions



សិក្ខាសាលាស្តីពី៖ ការប្រជុំប្រចាំឆ្នាំ ២០២៤ ជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

១៥. អំពីអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូណ៌ ភីអិលស៊ី

ការផ្តល់សេវាប្រាក់កម្ចីដ៏សម្បូរបែបរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូណ៌ ភីអិលស៊ី វាជាចំណុចសំខាន់ ដែលបរិបូណ៌ ប្រកាន់យក និងអនុវត្តដើម្បីបំពេញតម្រូវការរបស់អតិថិជននៅក្នុងរាជធានី និងតាមបណ្តាលខេត្ត ដែលពាក់ព័ន្ធដោយយើងមិនគិតពី ឋានៈ មុខរបរ សាសនា ឬពណ៌សម្បុរ នោះឡើយ។ គ្រឹះស្ថាន ក៏នឹងរំពឹងទុកថា ទំហំប្រាក់កម្ចីដែលស្ថាប័នផ្តល់ជូន គឺអតិថិជនប្រើប្រាស់ចំគោលដៅដែលធ្វើឲ្យកម្រិតជីវភាពរបស់គាត់កាន់តែ មានលទ្ធភាពល្អប្រសើរឡើង។ ជាមួយគ្នានេះដែរ គ្រឹះស្ថានក៏មានផលិតផលឥណទានជាច្រើនដែលអាចផ្គត់ផ្គង់ តាមតម្រូវការរបស់អតិថិជនប្រកបដោយតម្លាភាពនៃសេវាហិរញ្ញវត្ថុ ក្នុងការឲ្យអតិថិជនសម្រេចចិត្តប្រើប្រាស់នូវ ប្រភេទសេវាឥណទានមួយយ៉ាងសមប្រកប។ ប្រភេទផលិតផលដែលគ្រឹះស្ថានបានដាក់ឲ្យដំណើរការនៅលើ ទីផ្សាររួមមានដូចជា៖

- ឥណទានក្រុមសាមគ្គី
- ឥណទានខ្នាតតូចបំផុត
- ឥណទានឯកត្តជន
- ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
- ឥណទានឯកត្តបុគ្គល
- និងឥណទានបុគ្គលិក ។

លោក ភឿន សុភី និងលោកស្រី អឿន សុភាព

លោក ភឿន សុភី សព្វថ្ងៃរស់នៅរាជធានីភ្នំពេញ ជាអតិថិជនដែលប្រើប្រាស់ទុនកម្ចីជាច្រើនវគ្គហើយ សព្វ ថ្ងៃ គាត់ប្រកបរបរជាអ្នកលក់គុយទាវ នំបញ្ចុកស្រុះ និងមី គោ នៅក្នុងរាជធានីភ្នំពេញ។ ដោយភាពទុកចិត្ត និងការ ជឿជាក់មកលើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូណ៌ អ្នកទាំង ពីរបានសម្រេចចិត្តប្រើប្រាស់កម្ចីជាមួយ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុបរិបូណ៌ ភីអិលស៊ី តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ដោយគាត់ និងគ្រួសារគាត់បានកម្ចី ដើម្បីយកទៅពង្រីក មុខរបរបន្ថែម។ ក្នុងការឆ្លុះបញ្ចាំងអំពីដំណើរការ នៃការ ស្នើសុំឥណទានអ្នកទាំង ពីរបានមានប្រសាសន៍ថា “មុន



អតិថិជនឈ្មោះ លោក ភឿន សុភី ជាអាជីវករលក់ គុយទាវ នំ បញ្ចុកស្រុះ និង មី គោ នៅផ្សារ ព្រែកជ្រៃ

ពេលផ្តល់ឥណទានមកអោយខ្ញុំ បុគ្គលិកបរិបូណ៌បានបុគ្គលិក បរិបូណ៌បានពន្យល់យ៉ាងយកចិត្តទុកដាក់ អំពីលក្ខខណ្ឌនៃការកម្ចីប្រាក់ និងវិធីសាស្ត្រ នៃការសងប្រាក់ត្រឡប់។ មិន ត្រឹមតែប៉ុណ្ណោះបានពន្យល់យ៉ាងយកចិត្តទុកដាក់អំពីលក្ខខណ្ឌនៃការខ្ចីឥណទាន និងវិធីសាស្ត្រនៃការសងប្រាក់ ត្រឡប់។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលិកបរិបូណ៌ក៏ផ្តល់អោយខ្ញុំនៅគន្លឹះដ៏មានប្រយោជន៍ក្នុងការធ្វើផែនការអាជីវកម្មក្រោយពីបានប្រើប្រាស់កម្ចីចំទិសដៅ ពីគ្រឹះស្ថានកន្លងមក ធ្វើអោយមុខរបស់ខ្ញុំកាន់តែរីកចម្រើនគួរអោយកត់សម្គាល់ ចំណែកឯស្ថានភាពគ្រួសាររបស់អ្នកទាំងពីរវិញ គឺមានភាព ធូរធារប្រសើរជាងមុនផងដែរ។ ទាំងនេះគឺ ដោយសារការប្រើប្រាស់កម្ចីរបស់អ្នកទាំងពីរប្រកបដោយប្រសិទ្ធភាព និងចំ ទិសដៅ ដែលបានកំណត់ ក្នុងពាក្យស្នើសុំឥណទានរបស់ពួកគាត់។



លោក ម៉ែន ស៊ីន្ទន និងលោកស្រី ជួន ស្រីថេន
អតិថិជនឈ្មោះ ម៉ែន ស៊ីន្ទន និងលោកស្រី ជួន ស្រីថេន
មកទល់ពេលនេះ គឺគាត់បានប្រើប្រាស់ឥណទានជាមួយ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូណ៌ក៏អិលស៊ី គាត់ប្រើប្រាស់
ដល់ទៅទុនទី០៦ហើយ។ គាត់បានមានប្រសាសន៍ថា
កម្ចីជាមួយគ្រឹះស្ថានបរិបូណ៌ គឺធ្វើអោយមុខរបរបស់
គាត់មានការរីកចម្រើនជាងមុនជាលំដាប់។

អតិថិជន ម៉ែន ស៊ីន្ទន



តូបរបស់អតិថិជន ម៉ែន ស៊ីន្ទន

លោក វ៉ៃ វឌ្ឍនី និងលោកស្រី អ៊ុំ ផល្លី

អតិថិជនឈ្មោះ វ៉ៃ វឌ្ឍនី និង អ៊ុំ ផល្លី មកទល់ពេលនេះ គឺគាត់បានប្រើប្រាស់ឥណទានជាមួយ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី គាត់បានប្រើប្រាស់កម្ចីពីខាងគ្រឹះស្ថានតាំងពីរទុនទី០១ រហូតដល់ទុនទី០២ ដើម្បីយកទៅប្រើប្រាស់ក្នុងការពង្រីកមុខរបរបស់គាត់។ ហើយធ្វើអោយមុខរបរបស់គាត់កាន់តែមានភាពរីកចម្រើនច្រើនជាងមុន ពីមួយថ្ងៃទៅមួយថ្ងៃអត់ឈប់ឈរ ហើយគាត់ក៏ជាអតិថិជនដែលមានអត្ថចរិកល្អមានការបង់សងត្រឡប់ល្អតាំងពីគាត់ប្រើប្រាស់កម្ចីជាមួយខាងយើងមក។



អតិថិជន វ៉ៃ វឌ្ឍនី និង អ៊ុំ ផល្លី

លោក រ៉ូ សុភារិយ៍

អតិថិជនលោក រ៉ូ សុភារិយ៍ មកទល់ពេលនេះ គឺគាត់បានប្រើប្រាស់ឥណទានជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី គាត់បានប្រើប្រាស់កម្ចីពីខាងគ្រឹះស្ថាន ដើម្បីយកទៅប្រើប្រាស់ក្នុងការពង្រីកមុខរបរបស់គាត់។ ហើយធ្វើអោយមុខរបរបស់គាត់ កាន់តែមានភាពរីកចម្រើនច្រើនជាងមុន ហើយគាត់ក៏ជាអតិថិជនដែលមានអត្ថចរិកល្អមានការបង់សងត្រឡប់ល្អតាំងពីគាត់ប្រើប្រាស់កម្ចីជាមួយខាងយើងមក។



អតិថិជនឈ្មោះ លោក រ៉ូ សុភារិយ៍ និង ម៉ៅ ចាន់នី អាជីវកម្ម លក់ម្ហូប កម្លាំង នៅឃុំឈើទាល ស្រុកកៀនស្វាយ

លោក យ៉ាន់ វាសនា និងលោកស្រី អៀប កុង

លោក យ៉ាន់ វាសនា និងលោកស្រី អៀប កុង សព្វថ្ងៃរស់នៅ និងប្រកបរបរជាអ្នកលក់ចាប់ហួយដោយ ភាពទុកចិត្ត និងការជឿជាក់ មកលើគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី អ្នកទាំងពីរបានសម្រេច ចិត្តប្រើប្រាស់កម្មវិធីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបរិបូរណ៍ ភីអិល ស៊ី ដើម្បីយកទៅប្រើប្រាស់ក្នុងការពង្រីកមុខរបរ ទិញឥវ៉ាន់ចូលបន្ថែម ។ ក្នុងការឆ្លុះបញ្ចាំង អំពីដំណើរ ការនៃការស្នើសុំឥណទាន អ្នកទាំងពីរបាននិយាយថា “មុនពេលផ្តល់ឥណទានមកអោយខ្ញុំ បុគ្គលិកបរិបូរណ៍ បានពន្យល់យ៉ាងក្បោះក្បាយអំពីលក្ខខណ្ឌនៃការខ្ចី ឥណទាន និងវិធីសាស្ត្រនៃការសងប្រាក់ត្រឡប់” ។



អតិថិជនឈ្មោះ យ៉ាន់ វាសនា និង អៀប កុង

១៦. ព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៤ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាក្នុងវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលសម្រេចបានកំណើន ៥.៣% ក្នុងឆ្នាំ២០២៤ បើធៀបនឹងកំណើនក្នុងឆ្នាំ២០២៣ បានសម្រេចបានត្រឹម៥% តែប៉ុណ្ណោះ។ ចំណែកឯ គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ធំៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពង់ផែពហុ បំណងកំពតត្រូវបានសាងសង់រួចរាល់ខណៈដែលគម្រោងធំៗមួយចំនួនទៀតកំពុងសាងសង់ ដូចជា ព្រែកជីកហូ ណានតេដោ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុជាដើម។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដើរលើគន្លងដ៏វិជ្ជមាន និងបាន ថ្លែងអំណរគុណចំពោះមន្ត្រីអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចបាន យ៉ាងល្អ ដើម្បីបង្កលក្ខណៈងាយស្រួលដល់រាជ រដ្ឋាភិបាល ក្នុងការសម្រេចបានសមិទ្ធផលធំធេងសម្រាប់ប្រទេស ជាតិ និងប្រជាពលរដ្ឋ។ បើទោះជាយ៉ាងនេះក្តីប្រមុខ រាជរដ្ឋាភិបាលបានគូសរំលេចថា យើងនៅមានកិច្ចការជា ច្រើនទៀតដែលត្រូវបំពេញនាពេលខាងមុខ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។ យ៉ាងណាក្តីធនាគារពិភពលោកបានបង្ហាញថា នៅថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ធនាគារពិភពលោកបានចេញ ផ្សាយរបាយការណ៍ ស្តីអំពីបច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា ដោយក្នុងរបាយការណ៍នោះ បានបញ្ជាក់ថាសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៤ រក្សាបាននូវស្ថិរភាព ដោយសារតម្រូវការទំនិញពីប្រទេសខាងក្រៅ ហើយ និងការងើបឡើងវិញ បន្តិចនៃវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះផងដែរ កំណើនសេដ្ឋកិច្ចកម្ពុជាបានមកភាគច្រើនពី វិស័យពាណិជ្ជកម្ម ការនាំចេញសម្លៀកបំពាក់ ទំនិញ បូកផ្សំនឹងការស្ទុះងើបឡើងវិញបន្តិចនៃវិស័យទេសចរណ៍។ ចំណែកឯវិស័យ ទេសចរណ៍មានចំនួនភ្ញៀវទេសចរណ៍អន្តរជាតិបានបន្តកើនឡើងក៏ពិតមែន ពេលការចំណាយរបស់ភ្ញៀវបាន ធ្លាក់ចុះខ្លាំង បើធៀបនឹងកាលពីឆ្នាំ២០១៩ មុនវិបត្តិកូវីដ១៩។

១៧. អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិកទៅលើ បញ្ហាសុវត្ថិភាព សុខុមាលភាព និងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេជានិច្ច ដូច្នេះគ្រឹះស្ថានបានផ្តល់នូវលក្ខខណ្ឌការងារដ៏ល្អប្រសើរ និងបាន ផ្តល់នូវការលើកទឹកចិត្តតាមរយៈការរៀបចំជប់លៀងបំណាច់ផ្ទៃក្នុងសប្បាយរីករាយ និងចាប់ផ្តើមរង្វាន់ដល់បុគ្គលិកគ្រឹះស្ថាន បរិបូរណ៍ កម្មវិធីសូត្រមន្តលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលមានការចូលរួមពីសំណាក់បុគ្គលិកទាំងប្រាំសាខា បន្ទាប់ពី កម្មវិធីសូត្រមន្តចប់ក៏មានកម្មវិធីកំសាន្តលេងល្បែងប្រជាប្រិយខ្មែរ ព្រមទាំងបរិភោគអាហារថ្ងៃត្រង់ជុំគ្នាផងដែរ។ លើសពីនោះគ្រឹះស្ថានក៏បានរៀបចំនូវដំណើរកំសាន្តទៅកាន់រមណីយដ្ឋានគិរីវិម្ស បន្ទាប់ពីបានចូលរួមពិធីបុណ្យកាន់បិណ្ឌថែមទៀតផង។



បុគ្គលិកគ្រប់សាខាបានជួបជុំគ្នារៀបចំប្រារព្ធពិធីសូត្រមន្ត លើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងការលេងល្បែងកំសាន្តរបស់បុគ្គលិក



កម្មវិធីបុណ្យកាន់បិណ្ឌទី៤ នៅវត្តត្រពាំងគង ខេត្តកំពង់ស្ពឺ



កម្មវិធីបុណ្យកាន់បិណ្ឌទី៤ នៅវត្តត្រពាំងគង ខេត្តកំពង់ស្ពឺ

ការកាន់បិណ្ឌជុំគ្នារបស់បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូណ៌ ភីអិលស៊ី ទៅកាន់វត្តត្រពាំងគង និងបន្តដំណើរកំសាន្តទៅកាន់រមណីដ្ឋាន ឧទ្យានជាតិតិរ្សិម្ស





កម្មវិធីសំណេះសំណាលជួបជុំបុគ្គលិកទាំងប្រាំសាខា



កម្មវិធីចាប់អង្វាន់ និងជួបជុំបុគ្គលិក ព្រមទាំងក្រុមហ៊ុនជាបុត្រសម្ព័ន្ធប្រចាំឆ្នាំ





រូបថតអនុស្សាវរីយ៍របស់បុគ្គលិកទាំងប្រាំសាខាជាមួយលោកនាយកគ្រប់គ្រងទូទៅ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី

ទីតាំងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី មាន សាខាបួន និងការិយាល័យកណ្តាលមួយ។



ការិយាល័យកណ្តាល

អាសយដ្ឋាន ៖ អគារលេខ ១៩ ផ្លូវ៣៧១ ភូមិក្តោកជ្រៃ សង្កាត់បឹងទំពុន, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ

ទូរសព្ទ ៖ ០២៣ ២២២ ៧៧៦ / ០២៣ ២២២ ១១៩ / ០២៣ ២២២ ០៩០



សាខាក្រុងតាខ្មៅ

អាសយដ្ឋាន ៖ ផ្ទះលេខ២៣ ផ្លូវអ៊ិនដាប៉ង់ប៊ិលយូ-២១

សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល

ទូរសព្ទ ៖ ០៨៧ ៨១ ៨២ ៦៧



សាខាស្រុកអង្គស្នួល

អាសយដ្ឋាន ៖ ផ្ទះលេខ០៤ ផ្លូវជាតិ លេខ ០៤ ភូមិ

ត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្ត កណ្តាល

ទូរសព្ទ ៖ ០៨៧ ៨១ ៨២ ១១



សាខាស្រុកកៀនស្វាយ

អាសយដ្ឋាន ៖ ផ្ទះលេខ អេ-៤៩ ផ្លូវលេខ០១ ភូមិធំ
ស្រុកកៀនស្វាយ ខេត្តកណ្តាល
ទូរសព្ទ ៖ ០៨៧ ៨១ ៨២ ៦៨



សាខាខណ្ឌដូនពេញ

អាសយដ្ឋាន ៖ ផ្ទះលេខ៣៧,៣៨ ផ្លូវ ១០៨
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរសព្ទ ៖ ០៨៧ ៨១ ៨២ ៣០

ដៃគូសហការ



អ៊ីនវេស្តម៉េនស៊ីន អ៊ីនវេស្តម៉េនស៊ីន ខេត្តសៀមរាប (អាយ អាយ អិម ស៊ី)
International Investment Management Consulting (IIMC)
ការអភិវឌ្ឍបែកចំណីដ៏ប្រសើរឡើងវិញ
Great Green Growth

ការិយាល័យកណ្តាល

ទូរស័ព្ទលេខ៖ 023 222 090 / 087 81 82 86 / 087 81 82 17

សារអេឡិចត្រូនិច៖ bmimfi@borribo.com.kh

គេហទំព័រ៖ www.borribo.com.kh

អាសយដ្ឋាន៖ អាគារ ១៩, ផ្លូវលេខ ៣៧១, ភូមិ ត្នោតជ្រំ, សង្កាត់ បឹងទំពុន, ខណ្ឌ មានជ័យ, រាជធានីភ្នំពេញ

សាខា ក្រុងតាខ្មៅ

ទូរស័ព្ទលេខ៖ 087 81 82 67

អាសយដ្ឋាន៖ ផ្ទះលេខ ២៣, ផ្លូវជាតិលេខ ២១, ភូមិ ព្រែកសំរោង, សង្កាត់ តាខ្មៅ, ក្រុង តាខ្មៅ, ខេត្ត កណ្តាល

សាខា ស្រុកអង្គស្នួល

ទូរស័ព្ទលេខ៖ 087 81 82 11

អាសយដ្ឋាន៖ ផ្ទះលេខ អាស័យ២, ផ្លូវជាតិលេខ ០៤, ភូមិ ត្រយឹង, ឃុំ ពើក, ស្រុក អង្គស្នួល, ខេត្ត កណ្តាល

សាខា ស្រុកកៀនស្វាយ

ទូរស័ព្ទលេខ៖ 087 81 82 68

អាសយដ្ឋាន៖ ផ្ទះលេខ អេ៤៩, ផ្លូវជាតិលេខ ០១, ភូមិធំ, ឃុំ ធំ, ស្រុក កៀនស្វាយ, ខេត្ត កណ្តាល

សាខា ខណ្ឌដូនពេញ

ទូរស័ព្ទលេខ៖ 087 81 82 30

អាសយដ្ឋាន៖ ផ្ទះលេខ ៣៧អីសៀវ, ផ្លូវលេខ១០៨, សង្កាត់ វត្តភ្នំ, ខណ្ឌ ដូនពេញ, រាជធានី ភ្នំពេញ